

واجبات المسلم

កាតព្វកិច្ចជនឃុំស្ទឹង



ចោយ ហ្វាត់ហ៊ី មូហាំម៉ាត់

ហេយ ហ្វាត់ហ៊ី មូហាំម៉ាត់
 បកប្រែ និងត្រួតពិនិត្យហេយ
 គណៈកម្មការបកប្រែរបស់សមាគមពិភពលោកនៃក្តីមេត្តា
 និងសម្របសម្រួលសង្គមនៃរដ្ឋកូរ៉េត
 សហការជាមួយ
 សមាគមសប្បុរសធម៌ដើម្បីអភិវឌ្ឍន៍កម្ពុជា
 សហការបោះពុម្ព និងចែកចាយហេយ
 មជ្ឈមណ្ឌលវប្បធម៌អារ៉ាប់-កម្ពុជា

المؤلف / فتحي محمد
 ترجمة ومراجعة / لجنة الترجمة بالرحمة العالمية
 جمعية الإصلاح الاجتماعي من دولة الكويت
 جمعية البركة الخيرية بمملكة كمبوديا
 شارك في الطباعة والتوزيع
 المركز الحضاري العربي - مملكة كمبوديا



الرحمة العالمية
 RAHMA INTERNATIONAL
 جمعية الإصلاح الاجتماعي
 التميز في العمل الخيري
 مكتب كمبوديا



មជ្ឈមណ្ឌលវប្បធម៌អារ៉ាប់-កម្ពុជា
 Arabic Civilization Center

កាតព្វកិច្ចអ្នកមូស្លីម

ទីមួយ៖ ខ្ញុំត្រូវក្លាយជាមូស្លីមក្នុងគោលជំនឿរបស់ខ្ញុំ

គោលជំនឿត្រឹមត្រូវជាលក្ខខណ្ឌចាំបាច់ចំពោះការចូលជាសមាជិកក្នុងសាសនានេះ។ ដូច្នេះ ចាំបាច់លើបុគ្គលមូស្លីមត្រូវតែមានជំនឿជឿនូវអ្វីដែលពួកបុព្វបុរសឥស្លាមដ៏ត្រឹមត្រូវបានប្រកាន់ជឿកន្លងមក និងពួកមេនិកាយឥស្លាមដែលមានសាក្សីអះអាងថាពួកគាត់ពិតជាយល់បានត្រឹមត្រូវចំពោះសាសនារបស់អល់ឡោះជាម្ចាស់... ដើម្បីឱ្យខ្ញុំក្លាយជាបុគ្គលមូស្លីមក្នុងគោលជំនឿរបស់ខ្ញុំ ដូច្នេះខ្ញុំត្រូវ៖

១- មានជំនឿថាអ្នកដែលបង្កើតចក្រវាលទាំងមូលជាព្រះជាម្ចាស់ដ៏មានអានុភាពខ្លាំងក្លា មានពុទ្ធិដឹងច្បាស់ អមតៈ ដោយផ្អែកលើភស្តុតាងនៃការបង្កើត និងភាពមានរបៀបរៀបរយនៃអ្វីដែលយើងសង្កេតឃើញដោយផ្ទាល់ក្នុងចក្រវាល ដូចអល់ឡោះបានមានព្រះបន្ទូលថា៖

﴿لَوْ كَانَ فِيهِمَا ءَالِهَةٌ إِلَّا اللَّهُ لَفَسَدَتَا فَسُبْحَنَ اللَّهِ رَبِّ الْعَرْشِ عَمَّا يَصِفُونَ﴾

الأنبياء: ٢٢.

មានន័យថា៖ « បើសិនជានៅលើមេឃ និងផែនដី មានព្រះផ្សេងជាច្រើនក្រៅពីអល់ឡោះនោះ ភពទាំងពីរនឹងត្រូវវិនាសហិនហោច អល់ឡោះជាម្ចាស់មហាពិសិដ្ឋ ជាព្រះជាម្ចាស់នៃរាជបល្ល័ង្ក ទ្រង់ស្អាតស្អំអំពីអ្វីដែលពួកគេកំពុងពណ៌នា » ។

២- ខ្ញុំត្រូវក្លាយជាអ្នកមានជំនឿថាព្រះជាម្ចាស់ដែលជាអ្នកបង្កើតចក្រវាលនេះ ទ្រង់ពុំបង្កើតមកដោយទទេៗឥតបានការនោះឡើយ។ ពីព្រោះព្រះដ៏មានគុណសម្បត្តិពេញលក្ខណៈសុក្រឹតឥតខ្ចោះ ទ្រង់មិនលេងសើចទេ ចំពោះអ្វីដែលទ្រង់បានបង្កើតរួចមកហើយនោះ។ ដូច្នេះទ្រង់បានមានព្រះបន្ទូលថា៖

﴿ أَفَحَسِبْتُمْ أَنَّمَا خَلَقْنَاكُمْ عَبَثًا وَأَنَّكُمْ إِلَيْنَا لَا تُرْجَعُونَ ۝ ١١٥ ﴾ فَتَعَلَىٰ اللَّهُ الْمَلِكُ الْحَقُّ لَا إِلَهَ إِلَّا هُوَ رَبُّ الْعَرْشِ الْكَرِيمِ ﴿ المؤمنون: ١١٥-١١٦

មានន័យថា៖ « តើពួកអ្នកគិតស្មានថា យើងបង្កើតពួកអ្នកមកទុកចោលទទេឥតបានការ ហើយពិតជាមិនត្រលប់ទៅរកយើងវិញមែនទេ? អល់ឡោះជាម្ចាស់មហាខ្ពង់ខ្ពស់ ទ្រង់ជាស្តេចដ៏ពិតប្រាកដ គ្មានព្រះជាម្ចាស់ណាផ្សេងក្រៅពីទ្រង់ដែល

ជាព្រះជាម្ចាស់នៃរាជបល្ល័ង្កដ៏មហាបវរ » ។

៣- ខ្ញុំត្រូវក្លាយជាអ្នកមានជំនឿចំពោះអល់ឡោះជាម្ចាស់
ទ្រង់បញ្ជូនពួកអ្នកនាំសារ ទ្រង់បានប្រទានគម្ពីរជាច្រើនចុះ
មក ដើម្បីណែនាំមនុស្សលោកឱ្យស្គាល់ព្រះជាម្ចាស់របស់ពួក
គេ ហើយអ្នកនាំសារចុងក្រោយបង្អស់គឺ ព្យាករីមូហាំម៉ាត់ ។
ដូច្នេះទ្រង់បានមានព្រះបន្ទូលថា៖

﴿ وَلَقَدْ بَعَثْنَا فِي كُلِّ أُمَّةٍ رَسُولًا أَنِ اعْبُدُوا اللَّهَ وَاجْتَنِبُوا الطَّاغُوتَ فَمِنْهُمْ مَّنْ
هَدَى اللَّهُ وَمِنْهُمْ مَّنْ حَقَّتْ عَلَيْهِ الضَّلَالَةُ فَسِيرُوا فِي الْأَرْضِ فَانظُرُوا كَيْفَ
كَانَ عَاقِبَةُ الْمُكَذِّبِينَ ﴾ النحل: ៣٦

មានន័យថា៖ « ពិតប្រាកដ យើងបានបញ្ជូនក្នុងរាល់ប្រជា
ជាតិនីមួយៗអ្នកនាំសារម្នាក់ៗ ប្រើឱ្យពួកគេគោរពសក្ការៈ
ចំពោះអល់ឡោះ និងប្រើឱ្យពួកគេជៀសវាងពីការគោរពពហុ
ទេព ពួកគេខ្លះអល់ឡោះបានបង្ហាញផ្លូវ ហើយខ្លះទៀតត្រូវ
វាសនាកំណត់ឱ្យវង្វេងៗ ចូរធ្វើដំណើរនៅលើផែនដីនេះ
ហើយសង្កេតមើលថាតើលទ្ធផលពួកអ្នកកុហកបោកប្រាស់
នោះបានក្លាយទៅជាយ៉ាងណា? » ។

៤- ខ្ញុំត្រូវក្លាយជាអ្នកមានជំនឿថា ទិសដៅនៃជីវិតគឺការ

ស្គាល់អស់ឡោះជាម្ចាស់ គោរពប្រណិប័តន៍ និងសក្ការៈ
ចំពោះទ្រង់។ ដូចទ្រង់បានមានព្រះបន្ទូលថា៖

﴿ وَمَا خَلَقْتُ الْجِنَّ وَالْإِنْسَ إِلَّا لِيَعْبُدُونِ ٥٦ ﴾ مَا أُرِيدُ مِنْهُمْ مِنْ رِزْقٍ وَمَا

أُرِيدُ أَنْ يُطِيعُونِ ٥٧ ﴿ إِنَّ اللَّهَ هُوَ الرَّزَّاقُ ذُو الْقُوَّةِ الْمَتِينُ ﴾ الذاریات: ٥٦-٥٨

មានន័យថា៖ « យើងពុំបានបង្កើតជិន និងមនុស្សលើកលែង
តែដើម្បីឱ្យពួកគេគោរពសក្ការៈចំពោះយើង។ យើងពុំចង់បាន
លាភសក្ការៈ ហើយក៏ពុំចង់ឱ្យពួកគេផ្តល់ចំណីអាហារដល់
យើងដែរ។ ពិតប្រាកដ អស់ឡោះទ្រង់មហាប្រទាននូវលាភ
សក្ការៈ ហើយទ្រង់មានអំណាចរឹងមាំ »។

៥-ខ្ញុំត្រូវក្លាយជាអ្នកមានជំនឿថា ផលតបស្នងរបស់ពួក
អ្នកមានជំនឿគឺឋានសួគ៌ រីឯផលតបស្នងរបស់ពួកអ្នកគ្មាន
ជំនឿគឺឋាននរក។ ដូចទ្រង់បានមានព្រះបន្ទូលថា៖

﴿ فَرِيقٌ فِي الْجَنَّةِ وَفَرِيقٌ فِي السَّعِيرِ ﴾ الشورى: ٧

មានន័យថា៖ « មួយក្រុមទៅឋានសួគ៌ រីឯមួយក្រុមទៀតទៅ
ឋាននរក »។

៦- ខ្ញុំត្រូវក្លាយជាអ្នកមានជំនឿដែលជឿថាមនុស្សសាង
ល្អនិងអាក្រក់ដោយជម្រើសរបស់ខ្លួនគេផ្ទាល់ ក៏ប៉ុន្តែគេពុំ
អាចសម្រេចនូវសេចក្តីល្អនោះលើកលែងមានការសម្រេច
និងសេចក្តីជំនួយពីអល់ឡោះជាម្ចាស់។ គេក៏ពុំអាចសម្រេច
នូវសេចក្តីអាក្រក់នោះដោយបង្ខំចំពោះអល់ឡោះជាម្ចាស់ផង
ដែរ។ ដូចទ្រង់បានមានព្រះបន្ទូលថា៖

﴿ قَدْ أَفْلَحَ مَنْ زَكَّاهَا ۝٩ وَقَدْ خَابَ مَنْ دَسَّاهَا ۝١٠ الشمس: ៩- ១០ ﴾

មានន័យថា៖ «ពិតប្រាកដទទួលបានជោគជ័យចំពោះអ្នកណា
ដែលបានជម្រះសម្អាតចិត្ត ហើយបរាជ័យចំពោះអ្នកណា
ដែលជាន់ឈ្លីចិត្តរបស់ខ្លួនឯង»។ ដូចទ្រង់បានមានព្រះបន្ទូលថា៖

﴿ كُلُّ نَفْسٍ بِمَا كَسَبَتْ رَهِينٌ ۝٣٨ المذثر: ៣៨ ﴾

មានន័យថា៖ « រាល់ជីវិតគ្រប់រូបត្រូវជាប់ជំពាក់បំណុលនឹងអ្វី
ដែលខ្លួនបានសាង » ។

៧- ខ្ញុំត្រូវស្គាល់អល់ឡោះជាម្ចាស់តាមរយៈព្រះនាមៗ
និងលក្ខណសម្បត្តិរបស់ទ្រង់។ ដូចព្យាករីលោកបានមាន
ប្រសាសន៍ថា៖

عن أبي هريرة رضي الله عنه أن رسول الله صلى الله عليه وسلم قال: (إن لله

تسعا وتسعين اسماً - مائة إلا واحداً - لا يحفظها أحد إلا دخل الجنة، وهو
وتر يحب الوتر (رواه البخاري ومسلم.

មានន័យថា៖ « ពិតប្រាកដ សម្រាប់អស់ឡោះជាម្ចាស់មាន
ព្រះនាមចំនួន៩៩ ខ្វះមួយ១០០ គ្មាននរណាម្នាក់ទន្ទេញចាំ
ព្រះនាមទាំងនេះលើកលែងតែបានចូលឋានសួគ៌ ទ្រង់ជាព្រះ
តែមួយ ហើយទ្រង់សព្វព្រះទ័យនឹងចំនួនសេស»។

៨- ខ្ញុំត្រូវត្រិះរិះពិចារណាពីសភាវសត្វលោកដែលទ្រង់
បានបង្កើត ខ្ញុំមិនត្រិះរិះពិចារណាពីអត្តៈ ឬខ្លួនព្រះអង្គផ្ទាល់
នោះឡើយ។ ដូចព្យាករណ៍លោកបានមានប្រសាសន៍ថា៖

(تفكروا في خلق الله ولا تتفكروا في الله فإنكم لن تقدروا قدره)

رواه أبو نعيم في الحلية والأصمهاني في الترغيب والترهيب.

មានន័យថា៖ « ចូរគិតពិចារណាពីសភាវសត្វលោកដែលអស់
ឡោះបានបង្កើត ហើយកុំគិតពិចារណាពីអស់ឡោះឱ្យសោះ
ព្រោះពួកអ្នកពុំអាចស្មានដឹងពីទំហំនៃអានុភាពរបស់ទ្រង់
ឡើយ »។

៨- រីឯលក្ខណសម្បត្តិរបស់ទ្រង់ ក្នុងនោះមានព្រះបន្ទូល
ជាច្រើនបង្ហាញពីលក្ខណសម្បត្តិពីរ គឺភាពគង់វង្សជាអមតៈ
និងភាពបុព្វេរបស់ទ្រង់។ ម្យ៉ាងទៀតមានព្រះបន្ទូលជាច្រើន

បង្ហាញថា ព្រះអង្គផ្ទុយនឹងលក្ខណៈកើតឡើងថ្មីដូចជាសាភាវសត្វលោក ទ្រង់ស្អាតស្អំពីការមានកូន មានអ្នកបង្កើត និងមានអ្នកប្រៀបប្រដូច។ ម្យ៉ាងវិញទៀតមានព្រះបន្ទូលជាច្រើនបង្ហាញថា ទ្រង់មិនត្រូវការចំពោះសភាវសត្វលោករបស់ព្រះអង្គ។ លើសពីនេះនៅមានព្រះបន្ទូលច្រើនផងដែរបង្ហាញពីភាពជាឯកទេវៈ ឬភាពជាព្រះតែមួយ ទាំងខ្លួនព្រះអង្គ ព្រះលក្ខណៈ សកម្មភាព និងការប្រើប្រាស់អំណាចរបស់ទ្រង់។ ក្រៅពីនេះនៅមានព្រះបន្ទូលបង្ហាញពីអានុភាព បង្ហាញពីភាពទូលំលាយនៃពុទ្ធិចំណេះដឹងរបស់ទ្រង់ បង្ហាញពីអំណាចគ្របដណ្តប់នៃចេតនា និងបំណងប្រាថ្នារបស់ទ្រង់។

៩- ខ្ញុំត្រូវជឿជាក់ថា ទស្សនៈមតិរបស់បុព្វបុរសចាំបាច់ត្រូវតែធ្វើតាម ហើយត្រូវទទួលស្គាល់នូវអ្វីដែលអស់ឡោះជាម្ចាស់ទ្រង់ទទួលស្គាល់ដោយព្រះអង្គផ្ទាល់ និងអ្វីដែលព្យាករីមូហាំម៉ាត់លោកទទួលស្គាល់ដោយគ្មានការបកស្រាយប្រៀបប្រដូច និងគ្មានការបដិសេធចោល ឬទុកជាមោឃៈ។

១១- ខ្ញុំត្រូវគោរពសក្ការៈចំពោះអស់ឡោះជាម្ចាស់តែមួយគត់ ខ្ញុំមិនគោរពបូជាអ្វីមួយរួមជាមួយទ្រង់។ ដូចទ្រង់បានមានព្រះបន្ទូលថា៖

﴿ وَلَقَدْ بَعَثْنَا فِي كُلِّ أُمَّةٍ رَسُولًا أَنِ اعْبُدُوا اللَّهَ وَاجْتَنِبُوا الطَّاغُوتَ ﴾

النحل: ៣៦

មានន័យថា៖ « ពិតប្រាកដ យើងបានបញ្ជូនក្នុងរាល់ប្រជាជាតិនីមួយៗអ្នកនាំសារម្នាក់ ប្រើឱ្យពួកគេគោរពសក្ការៈចំពោះអស់ឡោះ និងប្រើឱ្យពួកគេជៀសវាងពីការគោរពពហុទេព »។

១២- ខ្ញុំត្រូវកោតខ្លាចចំពោះអស់ឡោះជាម្ចាស់តែមួយគត់ ជាសេចក្តីកោតខ្លាចដែលបញ្ចៀសខ្ញុំពីអំពើគេហាមឃាត់។ ដូចទ្រង់បានមានព្រះបន្ទូលថា៖

﴿ وَمَنْ يُطِيعِ اللَّهَ وَرَسُولَهُ، وَيَخْشَ اللَّهَ وَيَتَّقْهِ فَأُولَئِكَ هُمُ الْفَائِزُونَ ﴾ النور: ៥២

មានន័យថា៖ « នរណាគោរពប្រតិបត្តិចំពោះអស់ឡោះ និងអ្នកនាំសាររបស់ទ្រង់ កោតខ្លាចអស់ឡោះ គោរពវិន័យរបស់ទ្រង់ គឺជាពួកអ្នកដែលជោគជ័យ»។ ដូចទ្រង់បានមានព្រះបន្ទូលថា៖

﴿ إِنَّ الَّذِينَ يَخْشَوْنَ رَبَّهُم بِالْغَيْبِ لَهُمْ مَغْفِرَةٌ وَأَجْرٌ كَبِيرٌ ﴾ الملك: ១២

មានន័យថា៖ « ពិតប្រាកដ ពួកអ្នកដែលកោតខ្លាចចំពោះព្រះជាម្ចាស់របស់ពួកគេដោយអាថ៌កំបាំងនោះ សម្រាប់ពួកគេគឺ

ការខន្តីអភ័យទោស និងផលបុណ្យដ៏ធំធេងជាទីបំផុត » ។

១៣- រក្សាការរំលឹកចំពោះអល់ឡោះឱ្យបានជាប់ជាប្រចាំ ព្រោះការរំលឹកចំពោះទ្រង់ជាឧសថព្យាបាលជំងឺផ្លូវចិត្តដ៏មាន ប្រសិទ្ធភាពប្រឆាំងនឹងជំងឺសង្គម ដែលត្រូវនឹងបន្ទូលរបស់ ទ្រង់ថា៖

﴿ وَمَنْ يَعِشْ عَنْ ذِكْرِ الرَّحْمَنِ نُقِيضْ لَهُ شَيْطَانًا فَهُوَ لَهُ قَرِينٌ ۖ وَإِنَّهُمْ

لَيَصُدُّونَهُمْ عَنِ السَّبِيلِ وَيَحْسَبُونَ أَنَّهُمْ مُّهْتَدُونَ ﴾ الزخرف: ៣៦ - ៣៧

មានន័យថា៖ «នរណារស់នៅភ្លេចគិតពីការរំលឹកដល់ព្រះជា ម្ចាស់ដ៏មហាមេត្តា យើងទុកបម្រុងស្បែកឆ្មារម្នាក់សម្រាប់ជា ដៃគូរបស់គេ។ ពិតប្រាកដ ស្បែកឆ្មារនោះនឹងរារាំងពួកគេពី ផ្លូវត្រូវ ហើយពួកគេគិតស្មានថា ខ្លួនជាពួកអ្នកដែលទទួល បាននូវសេចក្តីចង្អុលបង្ហាញ » ។

១៤- ខ្ញុំត្រូវតែស្រលាញ់អល់ឡោះជាម្ចាស់នូវសេចក្តី ស្រលាញ់ដែលដក់ជាប់ក្នុងក្រឡើងបេះដូងរបស់ខ្ញុំ ជំរុញឱ្យខ្ញុំចេះ បម្រុងទុកនូវសេចក្តីល្អ ចេះពលី និងតស៊ូក្នុងផ្លូវអល់ឡោះជា ម្ចាស់ ហើយភាពឥតប្រយោជន៍នៃជីវិតលោកីយ៍ និងសាច់ ញាតិពុំអាចរារាំងខ្ញុំពីស្មារតីលះបង់ខាងលើជាដាច់ខាត។

ដូចទ្រង់បានមានព្រះបន្ទូលថា៖

﴿ قُلْ إِنْ كَانَ عِبَادُكُمْ وَإِبْنَاؤُكُمْ وَإِخْوَانُكُمْ وَأَزْوَاجُكُمْ وَعَشِيرَتُكُمْ وَأَمْوَالٌ
اَقْتَرَفْتُمُوهَا وَتِجَارَةٌ تَخْشَوْنَ كَسَادَهَا وَمَسَاكِنُ تَرْضَوْنَهَا أَحَبَّ إِلَيْكُمْ
مِّنْ اللَّهِ وَرَسُولِهِ وَجِهَادٍ فِي سَبِيلِهِ فَتَرَبَّصُوا حَتَّى يَأْتِيَ اللَّهُ بِأَمْرِهِ وَاللَّهُ لَا
يَهْدِي الْقَوْمَ الْفَاسِقِينَ ﴾ التوبة: ٢٤

មានន័យថា៖ « មូហាំម៉ាត់ចូរប្រសាសន៍ចុះថា៖ បើសិនជា
ដីដូនជីតា កូនចៅ បងប្អូន ប្រពន្ធ និងក្រុមគ្រួសាររបស់ពួក
អ្នក ទ្រព្យសម្បត្តិដែលពួកអ្នកខំប្រឹងរក និងការជួញដូរដែល
ពួកអ្នកខ្លាចក្ស័យធន ហើយនិងលំនៅដ្ឋានដែលពួកអ្នកពេញ
ចិត្តនោះ គួរជាទីស្រឡាញ់ចំពោះពួកអ្នកខ្លាំងជាងអស់ឡោះ
ជាម្ចាស់ អ្នកនាំសាររបស់ទ្រង់ និងការតស៊ូក្នុងផ្លូវអស់ឡោះ
ជាម្ចាស់នោះ ចូរពួកអ្នកចាំឃ្លាំមើលថា តើអស់ឡោះទ្រង់នឹង
ចាត់ការយ៉ាងដូចម្តេចទៅវិញ? ហើយអស់ឡោះទ្រង់មិនចង្អុល
បង្ហាញផ្លូវចំពោះពួកជនល្មើសជាដាច់ខាត »។ ត្រូវចេះប្រាថ្នា
ចង់ស្គាល់រសជាតិផ្អែមល្អែមនៃសេចក្តីជំនឿ។ ដូចអ្នកនាំសារ
លោកបានមានប្រសាសន៍ថា៖

عن أنس رضي الله عنه عن النبي صلى الله عليه وسلم قال : (ثلاث من كن فيه وجد بهن حلاوة الإيمان : من كان الله ورسوله أحبَّ إليه مما سواهما، ويُحِبُّ المرء لا يُحِبُّهُ إلا الله، وأن يَكْرَهُ أن يعود في الكفر، بعد أن أنقذه الله منه، كما يكره أن يُقَذَّفَ في النار) حديث متفق عليه.

មានន័យថា៖ « បីប្រការ នរណាមានបីប្រការនេះក្នុងខ្លួន អ្នកនោះនឹងស្គាល់រសជាតិផ្អែមល្អៃមនៃសេចក្តីជំនឿ គឺនរណាទុកអស់ឡោះជាម្ចាស់ និងអ្នកនាំសាររបស់ទ្រង់ជាទីស្រលាញ់ ជាងអ្វីៗទាំងអស់ ហើយគេស្រលាញ់បុគ្គលម្នាក់គ្មានស្រលាញ់ក្នុងនាមអ្វីក្រៅពីដើម្បីអស់ឡោះ ហើយនិងស្អប់មិនចង់ត្រលប់ទៅរកភាពគ្មានជំនឿ (الكفر) បន្ទាប់ពីអស់ឡោះបានសង្គ្រោះគេឱ្យរួចផុត ដូចជាគេស្អប់មិនចង់ឱ្យខ្លួនគេត្រូវចាប់បោះទៅក្នុងភ្នក់ភ្លើងនោះដែរ » ។

១៦- ខ្ញុំត្រូវតែពឹងពាក់ចំពោះអស់ឡោះជាម្ចាស់ក្នុងគ្រប់ស្ថានភាពទាំងអស់។ ដូចទ្រង់បានមានព្រះបន្ទូលថា៖

﴿ وَمَنْ يَتَوَكَّلْ عَلَى اللَّهِ فَهُوَ حَسْبُهُ ۚ الطلاق: ٣ ﴾

មានន័យថា៖ «នរណាពឹងពាក់ចំពោះអស់ឡោះជាម្ចាស់ គឺទ្រង់គ្រប់គ្រាន់សម្រាប់ខ្លួនគេ » ។

ពាក្យបណ្តាំដ៏មានអត្ថន័យយ៉ាងសំខាន់របស់ព្យាករី
មូហាំម៉ាត់ដូចខាងក្រោម៖

عن أبي العباس عبد الله بن عباس رضي الله عنهما قال : كنت خلف النبي
صلى الله عليه وسلم يوما ، فقال (: يا غلام ، إني أعلمك كلمات : احفظ الله
يحفظك ، احفظ الله تجده تجاهك ، إذا سألت فاسأل الله ، وإذا استعنت
فاستعن بالله ، واعلم أن الأمة لو اجتمعت على أن ينفعوك بشيء ، لم
ينفعوك إلا بشيء قد كتبه الله لك ، وإن اجتمعوا على أن يضروك بشيء ،
لم يضروك إلا بشيء قد كتبه الله عليك ، رفعت الأقلام وجفت الصحف) (واه
الترمذي) وقال : حديث حسن صحيح .

មានន័យថា៖ « អាប៌ឌុលឡោ៖ ពិន អាប៌ហ្គ្លីសនិយាយថា៖
ថ្ងៃមួយខ្ញុំជិះសត្វអូដ្ឋក្រោយព្យាករី លោកបានហៅខ្ញុំថា៖ នែ
អាប្អូន! ខ្ញុំនឹងបង្រៀនឯងពាក្យប៉ុន្មានម៉ាត់ ចូររក្សាអល់ឡោ៖
ទ្រង់នឹងរក្សាឯងវិញ ចូររក្សាអល់ឡោ៖ ឯងនឹងឃើញទ្រង់នៅ
ចំពោះមុខឯង បើឯងចង់សុំអ្វី ចូរសុំពីអល់ឡោ៖ បើឯងត្រូវ
ការជំនួយអ្វី ចូរសុំជំនួយពីទ្រង់ ចូរប្រាបចុះថា៖

បើមនុស្សទាំងអស់រួមគ្នាចង់ជួយជាប្រយោជន៍ដល់ឯង
ពួកគេពុំអាចជួយជាប្រយោជន៍ដល់ឯងជាដាច់ខាត លើក
លែងតែអ្វីដែលអល់ឡោ៖បានកំណត់ឱ្យឯង ហើយបើសិនជា

ពួកគេរួមគ្នាចង់ធ្វើបាបឯង ពួកគេមិនអាចធ្វើបានជាដាច់ខាត លើកលែងតែអ្វីដែលអស់ឡោះបានកំណត់លើឯង គេបាន ដកស្លាបប៉ាកាចេញ ហើយបញ្ជាក់ត់ត្រាក៏ស្ងួតអស់ហើយដែរ (បានសេចក្តីថា វាសនានៃអ្វីគ្រប់យ៉ាងព្រះលិខិតបានចាររួចជា ស្រេចពុំអាចកែប្រែបានឡើយ)»។

១៦- ខ្ញុំត្រូវចេះដឹងគុណចំពោះអស់ឡោះជាម្ចាស់នូវពរ ជ័យ ក្តីប្រទានទាំងឡាយរបស់ទ្រង់។ ពីព្រោះសេចក្តីដឹង គុណចាំបាច់លើមនុស្សលោកត្រូវថ្វាយជូនចំពោះព្រះជាម្ចាស់ របស់ខ្លួន។ ដូច្នេះទ្រង់បានមានព្រះបន្ទូលថា៖

﴿ وَاللَّهُ أَخْرَجَكُمْ مِنْ بُطُونِ أُمَّهَاتِكُمْ لَا تَعْلَمُونَ شَيْئًا وَجَعَلَ لَكُمُ السَّمْعَ وَالْأَبْصَارَ وَالْأَفْئِدَةَ لَعَلَّكُمْ تَشْكُرُونَ ﴾ النحل: ٧٨.

មានន័យថា៖ «អស់ឡោះបានបង្កើតពួកអ្នកចេញពីផ្ទៃម្តាយ របស់ពួកអ្នក ពួកអ្នកពុំដឹងអ្វីទាំងអស់ ហើយទ្រង់បានធ្វើឱ្យពួក អ្នកមានត្រចៀកស្តាប់ មានភ្នែកមើល មានចិត្តចេះគិតសង្ស័យ ថា ពួកអ្នកទាំងអស់គ្នាចេះដឹងគុណ »។

ពិតប្រាកដ អស់ឡោះបានសន្យាចំពោះពួកអ្នកចេះដឹង គុណថា នឹងបន្ថែមពរជ័យឱ្យកាន់តែច្រើន ក៏ដូចជាទ្រង់បាន

គំរាមពួកអ្នករមិលគុណថា នឹងឱ្យពួកគេកាន់តែខាតបង់ កាន់តែលិចលង់។ ដូច្នេះបានមានព្រះបន្ទូលថា៖

﴿ وَإِذْ تَأَذَّتْ رُءُوسُكُمْ لِمَن شَكَّرْتُمْ لَا زَيْدَنَكُمْ وَلَئِن كَفَرْتُمْ إِنَّ عَذَابِي

لَشَدِيدٌ ﴾ إبراهيم: ٧

មានន័យថា៖ «ចូររំលឹកចុះ ខណៈដែលព្រះជាម្ចាស់បានប្រកាសប្រាប់ពួកអ្នកថា បើសិនជាពួកអ្នកចេះដឹងគុណនោះ យើងនឹងបន្ថែមឱ្យពួកអ្នក តែបើសិនជាពួកអ្នកក្បត់រមិលគុណវិញនោះ ពិតប្រាកដ ទារុណកម្មរបស់យើងព្រៃផ្សៃខ្លាំងណាស់ »។

១៧- ខ្ញុំត្រូវប្លង់ស្ទង់សុំអភ័យទោសពីអល់ឡោះជាម្ចាស់ពីព្រោះការប្លង់ស្ទង់សុំអភ័យទោសជួយលុបលាងអំពើបាបហើយក៏ជាការសារភាពកែប្រែខ្លួនសាជាថ្មីផងដែរ។ ដូច្នេះបានមានព្រះបន្ទូលថា៖

وَمَن يَعْمَلْ سُوءًا أَوْ يَظْلِمْ نَفْسَهُ ثُمَّ يَسْتَغْفِرِ اللَّهَ يَجِدِ اللَّهَ غَفُورًا رَّحِيمًا

النساء: ១១០.

មានន័យថា៖ «នរណាប្រព្រឹត្តអំពើបាប ឬប្រព្រឹត្តអំពើអយុត្តិធម៌ចំពោះខ្លួនឯង បន្ទាប់មកគេប្លង់ស្ទង់សុំអភ័យទោស

ចំពោះអល់ឡោះនោះ គេនឹងឃើញថា អល់ឡោះទ្រង់ជាព្រះ
ជាម្ចាស់ដ៏មហាអភ័យ មហាមេត្តា » ។

﴿ وَالَّذِينَ إِذَا فَعَلُوا فَحِشَةً أَوْ ظَلَمُوا أَنْفُسَهُمْ ذَكَرُوا اللَّهَ فَاسْتَغْفَرُوا
لِذُنُوبِهِمْ وَمَنْ يَغْفِرَ الذُّنُوبَ إِلَّا اللَّهُ وَلَمْ يُصِرُّوا عَلَىٰ مَا فَعَلُوا وَهُمْ
يَعْلَمُونَ ﴿١٣٥﴾ أُولَٰئِكَ جَزَاءُهُمْ مَغْفِرَةٌ مِّن رَّبِّهِمْ ﴾ ឥម្រានៈ ១៣៥-១៣៦

មានន័យថា៖ « ពួកអ្នកដែលនៅពេលខ្លួនគេប្រព្រឹត្តអំពើ
អបាយមុខ ឬប្រព្រឹត្តអំពើអយុត្តិធម៌ចំពោះខ្លួនឯង ពួកគេនឹក
ឃើញអល់ឡោះ ហើយប្តូរស្លូតសំអភ័យទោសចំពោះអំពើ
បាបរបស់ពួកគេ។ តើមាននរណាលើកលែងទោសក្រៅពី
អល់ឡោះជាម្ចាស់? ហើយពួកគេប្តេជ្ញាចិត្តមិនប្រព្រឹត្តអំពើ
ទាំងនោះទៀតដោយចេតនាជាដាច់ខាត។ ទាំងនេះជាពួក
អ្នកដែលទទួលបាននូវការខ្ព្ពើមភ័យទោសអំពីព្រះជាម្ចាស់របស់
ពួកគេ» ។

១៨- ខ្ញុំត្រូវដឹងថា អល់ឡោះទ្រង់ឃ្លាំមើលរូបខ្ញុំគ្រប់ពេល
វេលាទាំងអស់ ទោះនៅទីកន្លែងស្ងាត់ ឬទីចំហ តែងមាន
អារម្មណ៍នឹកដល់បន្ទូលរបស់ទ្រង់៖

﴿ مَا يَكُوثُ مِنْ نَجْوَى ثَلَاثَةٍ إِلَّا هُوَ رَابِعُهُمْ وَلَا خَمْسَةٍ إِلَّا هُوَ سَادِسُهُمْ
أَدْنَى مِنْ ذَلِكَ وَلَا أَكْثَرُ إِلَّا هُوَ مَعَهُمْ أَيْنَ مَا كَانُوا ثُمَّ يُنَبِّئُهُم بِمَا عَمِلُوا يَوْمَ الْقِيَمَةِ إِنَّ
اللَّهَ بِكُلِّ شَيْءٍ عَلِيمٌ ﴾ المجادلة: ٧

មានន័យថា៖ « គ្មានការជំនុំគ្នាណាមួយមានគ្នាបីនាក់ លើក
លែងតែទ្រង់ជាអ្នកទីបួន ហើយមានគ្នាប្រាំនាក់ លើកលែង
តែទ្រង់ជាអ្នកទីប្រាំមួយ មិនថាតិចជាងនោះ ឬច្រើនជាង
លើកលែងតែមានទ្រង់ជាមួយពួកគេ ទោះជានៅទីណាក៏
ដោយ។ បន្ទាប់មកទ្រង់នឹងប្រាប់ពីអ្វីដែលពួកគេបានធ្វើនៅ
ថ្ងៃបរលោក ពិតប្រាកដ អស់ឡេះទ្រង់ដឹងជ្រាបអ្វីគ្រប់យ៉ាង »។

**ទីពីរ: ខ្ញុំត្រូវក្លាយជាមូស្លីម
ក្នុងការគោរពសក្ការៈរបស់ខ្ញុំ**

ការគោរពសក្ការៈជាអភិប្រណិប័តន៍ និងជាអារម្មណ៍កំពូល ដឹងពីឧត្តមភាពរបស់អល់ឡោះជាម្ចាស់។ ខ្លឹមសារពិតនៃ ឥស្លាមតម្រូវឱ្យជីវិតរស់នៅទាំងមូលជាការគោរពសក្ការៈ និង ប្រតិបត្តិដោយអនុវត្តតាមបន្ទូលរបស់អល់ឡោះជាម្ចាស់៖

﴿ وَمَا خَلَقْتُ الْجِنَّ وَالْإِنسَ إِلَّا لِيَعْبُدُونِ ٥٦ ﴾ مَا أُرِيدُ مِنْهُمْ مِنْ رِزْقٍ وَمَا

أُرِيدُ أَنْ يُطِيعُونِ ٥٧ ﴿ إِنَّ اللَّهَ هُوَ الرَّزَّاقُ ذُو الْقُوَّةِ الْمَتِينُ ﴾ الذاریات: ٥٦-٥٨
មានន័យថា៖ « យើងពុំបានបង្កើតជិន និងមនុស្សលើកលែង តែដើម្បីឱ្យពួកគេគោរពសក្ការៈចំពោះយើង។ យើងពុំចង់បាន លាភសក្ការៈ ហើយក៏ពុំចង់ឱ្យពួកគេផ្តល់ចំណីអាហារដល់ យើងដែរ។ ពិតប្រាកដ អល់ឡោះទ្រង់មហាប្រទាននូវលាភ សក្ការៈ ទ្រង់មានអំណាចរឹងមាំ »។ ដូចទ្រង់បានមានព្រះបន្ទូល ថា៖

﴿ قُلْ إِنَّ صَلَاتِي وَنُسُكِي وَمَحْيَايَ وَمَمَاتِي لِلَّهِ رَبِّ الْعَالَمِينَ ﴾ الأنعام: ١٦٢

មានន័យថា៖ « មូហាំម៉ាត់ចូរមានប្រសាសន៍ចុះថា ពិតប្រាកដ
ការថ្វាយបង្គំរបស់ខ្ញុំ ការគោរពសក្ការៈរបស់ខ្ញុំ ការរស់នៅ
របស់ខ្ញុំ ការស្លាប់របស់ខ្ញុំសម្រាប់អស់ឡោះជាព្រះជាម្ចាស់នៃ
សកលលោកទាំងមូល » ។

ដើម្បីឱ្យខ្ញុំក្លាយជាមូស្លីមក្នុងការគោរពសក្ការៈរបស់ខ្ញុំចាំ
បាច់ត្រូវអនុវត្តដូចតទៅ៖ ការគោរពសក្ការៈរបស់ខ្ញុំចាំបាច់ត្រូវ
តែរស់រវើកមានវិញ្ញាណផ្សារភ្ជាប់ជាមួយនឹងអស់ឡោះជា
ម្ចាស់ នេះគឺជាកម្រិតអៀហសាន(កុសល)នៃការគោរពសក្ការៈ។

ដូចដែលព្យាករណ៍លោកបានពណ៌នាថា៖

قال رسول الله صلى الله عليه وسلم: (أن تعبد الله كأنك تراه فإن لم تكن
تراه فإنه يراك) متفق عليه.

មានន័យថា៖ « អ្នកត្រូវតែគោរពសក្ការៈចំពោះអស់ឡោះ
ហាក់បីដូចជាបានឃើញទ្រង់ បើសិនជាអ្នកមិនឃើញទ្រង់
តែទ្រង់ទតឃើញអ្នក » ។ ចាំបាច់ការគោរពសក្ការៈរបស់ខ្ញុំត្រូវ
តែជាការគោរពដែលមានជំនឿស៊ីប៉ ដូចអាអ៊ីស្សៈបាន
និយាយថា៖

قالت عائشة رضي الله عنها: (كان رسول الله صلى الله عليه وسلم يحدثنا
ونحدثه فإذا حضرت الصلاة كأنه لم يعرفنا ولم نعرفه) رواه الأزدي

មានន័យថា៖ « សាហារីមូហាំម៉ាត់គាត់បាននិយាយជាមួយពួកយើង ហើយពួកយើងក៏និយាយជាមួយគាត់ លុះពេលថ្ងាយបង្គំបានមកដល់ ហាក់បីដូចជាគាត់មិនស្គាល់ពួកយើង ហើយពួកយើងក៏មិនស្គាល់គាត់»។ ខ្ញុំត្រូវតែបិតក្នុងការគោរពសក្ការៈដែលតាំងចិត្តផ្ដោតអារម្មណ៍ជ្រះស្រឡះពីភាពខ្វល់ខ្វាយទាំងឡាយ ហើយសាហារីលោកបានចង្អុលបង្ហាញឱ្យធ្វើដូច្នេះផងដែរ ដូចលោកបានមានប្រសាសន៍ថា៖

قال رسول الله صلى الله عليه وسلم: (ليس للعبد من صلاته إلا ما عقل منها)
(حديث ضعيف شيخ الألباني)

មានន័យថា៖ « គ្មានផលអ្វីសម្រាប់បុគ្គលម្នាក់ពីការថ្វាយបង្គំរបស់គេ លើកលែងតែអ្វីដែលខ្លួនគេដឹងដោយអារម្មណ៍ »។ ការគោរពសក្ការៈរបស់ខ្ញុំចាំបាច់ត្រូវតែមានមហិច្ឆតាខ្ពស់គ្មានកំណត់។ ខ្ញុំបូជាចំពោះអល់ឡោះដោយការថ្វាយបង្គំស្ម័គ្រចិត្ត(النوافل)ឆ្លើយតបនឹងបន្ទូលរបស់អល់ឡោះជាម្ចាស់ក្នុងហាទីសកុឌស៊ីយ៍៖

قول الله تعالى في الحديث القدسي: (من عاد لي وليا فقد آذنته بالحرب، وما تقرب عبدي بشيء أحب إلي مما افترضته عليه، وما يزال عبدي يتقرب إلي بالنوافل حتى أحبه، فإذا أحببته كنت سمعه الذي يسمع به وبصره الذي يبصر به ويده التي يبطش بها ورجله التي يمشي بها، وإن سألني لأعطينه ولئن

استعاذني لأعيذنه، وما ترددت عن شيء أنا فاعله ترددى عن نفس المؤمن
يكره الموت وأنا أكره مساءته (رواه مسلم)

មានន័យថា៖ « អល់ឡោះបានបន្ទូលក្នុងហាទីសកុឌស៊ីយ៍ថា៖
នរណាបង្ក រឿង ចំពោះ អ្នក ជា ទី ស្រលាញ់ របស់ យើង នោះ
យើង នឹង ប្រកាស សង្គ្រាម ជាមួយ គេ គ្មាន អ្វី ដែល ខ្ញុំ របស់ យើង
សក្តារៈ ចំពោះ យើង ប្រសើរ ជាង អ្វី ដែល យើង បាន ដាក់ កាតព្វ
កិច្ច ចំពោះ គេ ។ ខ្ញុំ របស់ យើង នៅ តែ បន្ត ថ្វាយ បង្គំ ស្វ័យ ណិត
ចំពោះ យើង រហូត ដល់ យើង ស្រលាញ់ រូប គេ បើ យើង
ស្រលាញ់ គេ ដូច្នេះ យើង ជា ត្រចៀក ជា ភ្នែក ជា ដៃ ជា ជើង
របស់ គេ ។ បើ គេ សុំ អ្វី ពី យើង យើង ត្រូវ តែ ឱ្យ គេ បើ គេ សុំ ឱ្យ
យើង ការពារ យើង ត្រូវ តែ ការពារ គេ ។ យើង ធ្វើ អ្វី មួយ យើង
មិន ដែល ស្ទាក់ ស្ទើរ ទេ យើង ស្ទាក់ ស្ទើរ តែ ចំពោះ ជីវិត អ្នក មាន
ជំនឿ គេ ខ្លាច ស្លាប់ យើង ខ្លាច គេ ឈឺ ចាប់ » ។

• ខ្ញុំ ត្រូវ យក ចិត្ត ទុក ដាក់ ងើប ថ្វាយ បង្គំ ពេល យប់ ត្រូវ នឹង
បន្ទូល របស់ អល់ឡោះ ជា ម្ចាស់ ៖

﴿ إِنَّ نَاشِئَةَ اللَّيْلِ هِيَ أَشَدُّ وَطْأًا وَأَقْوَمُ قِيلًا ﴾ المزمّل: ٦

មានន័យថា៖ « ពិតប្រាកដ ពេល យប់ ជា វេលា មួយ ស្ងប់ បំផុត
ដើម្បី ថ្វាយ បង្គំ និង សូត្រ បាន ត្រឹម ត្រូវ បំផុត » ។

ពិតប្រាកដ អស់ឡេះជាម្ចាស់បានពណ៌នាពីពួកអ្នកមាន
ជំនឿ ដូចទ្រង់បានមានព្រះបន្ទូលថា៖

﴿ كَانُوا قَلِيلًا مِّنَ اللَّيْلِ مَا يَهْجَعُونَ ﴿١٧﴾ وَبِالْأَسْحَارِ هُمْ يَسْتَغْفِرُونَ ﴾

الذاريات: ១៧ - ១៨

មានន័យថា៖ « ពួកគេដេកតិចតួចនៅពេលយប់ៗ ពេលទៀប
ភ្លឺពួកគេងើបបួងសួងសុំអភ័យទោស »។

ទ្រង់បានមានព្រះបន្ទូលទៀតថា៖

﴿ نَتَجَافَى جُنُوبُهُمْ عَنِ الْمَضَاجِعِ يَدْعُونَ رَبَّهُمْ خَوْفًا وَطَمَعًا

وَمِمَّا رَزَقْنَاهُمْ يُنفِقُونَ ﴿السجدة: ១៦﴾

មានន័យថា៖ « ខ្លួនប្រាណពួកគេឃ្លាតចាកពីពួកខ្នើយងើប
ថ្វាយបង្គំបួងសួងចំពោះព្រះជាម្ចាស់របស់ពួកគេដោយសេចក្តី
កោតខ្លាច ចង់បានផលបុណ្យ ហើយពួកគេបរិច្ចាគមួយចំនួន
នៃទ្រព្យសម្បត្តិដែលយើងបានប្រទានចំពោះពួកគេ »។ ខ្ញុំ
ត្រូវសូត្រគម្ពីរអាល់គូរអានជាប្រចាំជាពិសេសពេលអារុណៈ
ដូចទ្រង់បានបន្ទូលថា៖

﴿ إِنَّ قُرْآنَ الْفَجْرِ كَانَ مَشْهُودًا ﴾ الإسراء: ៧៨

មានន័យថា៖ «ពិតប្រាកដការសូត្រគម្ពីរអាល់គួរអាននៅពេល
អារុណៈមានគេមកធ្វើសាក្សី » ។

សូត្រដោយអារម្មណ៍ស្ងប់នឹងផឹង និងមានអារម្មណ៍
សោកសៅចំពោះខ្លួនឯងដូចព្យាករីមូហាំម៉ាត់បានមាន
ប្រសាសន៍ថា៖

عن سعد بن أبي وقاص رضي الله عنه قال سمعت رسول الله صلى الله عليه
وسلم يقول (إن هذا القرآن نزل بحزن فإذا قرأتموه فابكوا) رواه ابن ماجه
حديث ضعيف

មានន័យថា៖ « ពិតប្រាកដ គម្ពីរអាល់គួរអាននេះគេញ្ចុះមក
ដោយទុក្ខលំបាក ដូច្នេះនៅពេលដែលពួកអ្នកសូត្រ ចូរសូត្រ
ដោយបង្អួចទឹកភ្នែក » ។

ខ្ញុំត្រូវនឹកដល់បន្ទូលរបស់អល់ឡោះជាម្ចាស់៖

﴿ لَوْ أَنزَلْنَا هَذَا الْقُرْآنَ عَلَىٰ جَبَلٍ لَّرَأَيْنَاهُ خَشِعًا

مُتَّصِدًا مِّنْ خَشْيَةِ اللَّهِ ۝ الْحَشْرِ: ٢١

មានន័យថា៖ « បើសិនជាយើងប្រទានគម្ពីរអាល់គួរអានចុះ
មកចំពោះភ្នំ នោះអ្នកនឹងឃើញភ្នំខ្លាចញ័រញ័យព្រោះខ្លាចអល់
ឡោះជាម្ចាស់ » ។

قال رسول الله صلى الله عليه وسلم: (رب تال للقرآن والقرآن يلعنه)

មានន័យថា៖ « ជួនកាលអ្នកដែលសូត្រគម្ពីរអាល់គួរអាន នោះត្រូវគម្ពីរអាល់គួរអានជាកំផ្លាសា » ។

وقال رسول الله صلى الله عليه وسلم: (القلب الذي ليس فيه قرآن قلب خرب)

មានន័យថា៖ « ចិត្តដែលគ្មានគម្ពីរអាល់គួរអានគឺជាចិត្តខូច » ។

عن عبد الله رضي الله عنه قال قال رسول الله صلى الله عليه وسلم :

(ان هذا القرآن مأدبة الله فأقبلوا على مأدبته ما استطعتم ان هذا القرآن حبل الله والنور والشفاء النافع عصمه لمن تمسك به ونجاة لمن اتبعه لا يزيغ فيستعتب ولا يعوج فيقوم ولا تنقضي عجائبه ولا يخلق عن كثرة الرد فأتلوه فإن الله يأجركم على تلاوته بكل حرف عشر حسنات أما اني لا أقول ألم ولكن بآلف ولام وميم) رواه الدارمي .

មានន័យថា៖ « ពិតប្រាកដ គម្ពីរអាល់គួរអានជាការជប់លៀង របស់អល់ឡោះជាម្ចាស់។ ចូរនាំគ្នាមកចូលរួមការជប់លៀង របស់អល់ឡោះតាមលទ្ធភាពរបស់ពួកអ្នក។ ពិតប្រាកដគម្ពីរអាល់គួរអាននេះជាខ្សែចំណងរបស់អល់ឡោះ ជាពន្លឺ ជាថ្នាំ ព្យាបាលដ៏មានប្រសិទ្ធភាព ចាកផុតភ័យចំពោះអ្នកដែលបាន ប្រកាន់ខ្ជាប់។ នរណាប្រតិបត្តិតាមនឹងបានរួចផុតពីភ្លើងនរក មិនលំអៀង ដែលត្រូវគេស្តីបន្ទោស មិនរៀចរេ មិនងាយផុត

កំណត់អច្ឆរិយៈរបស់វា មិនអស់សុពលភាពព្រោះតែមានអ្នក
ជំទាស់ច្រើនពេក។ ចូរសូត្រគម្ពីរនេះ ពិតប្រាកដ អស់ឡោះ
ជាម្ចាស់ទ្រង់ឱ្យផលបុណ្យនៃការសូត្រនេះមួយអក្សរស្មើនឹង
ដប់ ហើយខ្ញុំមិននិយាយថា អាឡិហ្សឡាមមីម(الم) មួយអក្សរ
តែ អាឡិហ្ស មួយអក្សរ ឡាម មួយអក្សរ និងមីមមួយអក្សរ »។
ព្យាករីមូហាំម៉ាត់លោកបានផ្ដែផ្ដាំអាពូហ្ស៊ែរថា៖

كان رسول الله صلى الله عليه وسلم يوصي أبا ذر فقال: (عليك بتلاوة القرآن
فإنه نور لك في الأرض وذخر لك في السماء) رواه ابن حبان
មានន័យថា៖ « ចូរចាំបាច់ត្រូវតែសូត្រគម្ពីរអាល់គួរអាន ព្រោះ
វាជាពន្លឺសម្រាប់អ្នកនៅលើផែនដីនេះ ហើយជាស្បៀង
សម្រាប់អ្នកគេរស្សាទុកនៅលើមេឃ »។

ឆិប៖ ខ្ញុំជាមូស្លីមក្នុងសីលធម៌របស់ខ្ញុំ

ជំនឿគ្មានតំលៃបើសិនជាគ្មានសីលធម៌។ ដូចជាសម្តីរបស់លោកហាសាន់ បាសរីយ៍ ដែលលោកអ៊ីមាំ អាល់ពូខោរីយ៍លើកឡើងក្នុងសៀវភៅសហោះរបស់លោកថា៖ (ជំនឿពុំមែនគ្រាន់តែជាការប្រាថ្នាប៉ុណ្ណោះទេ តែជាអ្វីដែលចិត្តទទួលស្គាល់ និងសម្តែងបញ្ជាក់ដោយការអនុវត្តជាក់ស្តែង)។ មានហាទីសបញ្ជាក់ថា៖

عن أبي هريرة رضي الله عنه قال قال رسول الله صلى الله عليه وسلم:

(أكمل المؤمنين إيماناً أحسنهم خلقاً) سنن أبو داود حديث صحيح

មានន័យថា៖ « ពួកអ្នកមានជំនឿដែលពេញលក្ខណៈជាងគេគឺអ្នកមានជំនឿណាដែលមានសីលធម៌ល្អប្រសើរជាងគេ »។ បើសិនជាគ្មានក្រមសីលធម៌ការគោរពសក្ការៈទាំងឡាយគ្រាន់តែជាចលនាកម្រើកដែលគ្មានន័យ។ ក្នុងគម្ពីរអាល់គូរអានបានចែងថា៖

﴿ إِنِ الصَّلَاةَ تَنْهَى عَنِ الْفَحْشَاءِ وَالْمُنْكَرِ ﴾ العنكبوت: ٤٥

មានន័យថា៖ « ពិតប្រាកដ ការថ្វាយបង្គំព្រះ ជួយហាមឃាត់ ពីអំពើអបាយមុខ និងអំពើបាប »។ ព្យាករឹមូហាំម៉ាត់លោក បានប្រសាសន៍ថា៖

عن ابن عباس رضي الله عنهما قال : قال رسول الله صلى الله عليه وسلم :
(من لم تنهه صلاته عن الفحشاء والمنكر لم يزدد من الله إلا بعدا)
المعجم الكبير

មានន័យថា៖ « ជនណាដែលការថ្វាយបង្គំរបស់គេពុំបាន ឃាត់គេពីអំពើអបាយមុខ និងអំពើបាបទេនោះ ជននោះគ្មាន កើនអ្វីក្រៅពីការឃ្លាតឆ្ងាយពីអល់ឡោះជាម្ចាស់នោះឡើយ »។

ទាក់ទងនឹងការបួសតមអាហារ ព្យាករឹលោកបានមាន ប្រសាសន៍ថា៖

عن أبا هريرة رضي الله عنه يقول قال رسول الله صلى الله عليه وسلم (وإذا كان يوم صوم أحدكم فلا يرفث ولا يصخب فإن سابه أحد أو قاتله فليقل إني امرؤ صائم) صحيح البخاري.

មានន័យថា៖ « បើសិនជាក្នុងថ្ងៃដែលពួកអ្នកបួស ចូរកុំរួម មេត្រីភាពជាមួយប្រពន្ធ កុំស្រែកឡូឡោឈ្លោះប្រកែកគ្នា បើ សិនជាមាននរណាម្នាក់មកស្តីបន្ទោស ឬចង់រករឿងឈ្លោះ ជាមួយអ្នក ចូរនិយាយថា ពិតប្រាកដ ខ្ញុំបួស »។

ក្នុងការប្រារព្ធពិធីបុណ្យហ័ជ្ជ អល់ឡោះជាម្ចាស់ទ្រង់បាន

មានព្រះបន្ទូលថា៖

﴿ الْحَجُّ أَشْهُرٌ مَّعْلُومَاتٌ فَمَنْ فَرَضَ فِيهِنَّ الْحَجَّ فَلَا رَفَثَ وَلَا فُسُوقَ

وَلَا جِدَالَ فِي الْحَجِّ ﴾ البقرة: ١٩٧

មានន័យថា៖ « រដូវប្រារព្ធពិធីបុណ្យហ័ជ្ឈបិតក្នុងប៉ុន្មានខែ
ដែលគេបានកំណត់។ ដូច្នេះនរណាមានកាតព្វកិច្ចប្រារព្ធពិធី
កាន់អៀសរមកក្នុងរយៈពេលប៉ុន្មានខែនេះ ចូរអ្នកនោះកុំរួម
មេត្រីភាពជាមួយប្រពន្ធ កុំប្រព្រឹត្តិអំពើបទល្មើស និងឈ្លោះ
ប្រកែកគ្នាឱ្យសោះ » ។

លក្ខណសម្បត្តិអ្នកមូស្លីម

ចរិតលក្ខណៈដ៏សំខាន់បំផុតដែលសក្តិសមនឹងមនុស្សម្នាក់ៗ ត្រូវប្រកាន់យកនោះគឺត្រូវក្លាយជាមូស្លីមក្នុងចរិតលក្ខណៈ របស់គេដូចតទៅ៖

• ជៀសវាងពីអំពើស្រពិចស្រពិល៖

បុគ្គលគ្រប់រូបចាំបាច់ត្រូវតែជៀសវាងពីអំពើខុសច្បាប់ និងអំពើស្រពិចស្រពិល អនុវត្តតាមប្រសាសន៍របស់អ្នក នាំសាររបស់អល់ឡោះ(សូមសន្តិភាពកើតមានចំពោះលោក) ថា៖

(إن الحلال بين والحرام بين وبينهما أمور مشتهيات لا يعلمهن كثير من الناس ، فمن اتقى الشبهات فقد استبرأ لدينه وعرضه ومن وقع في الشبهات وقع في الحرام كالراعي يرعى حول الحمى يوشك أن يقع فيه ، ألا وإن لكل ملك حمى ، ألا وإن حمى الله محارمه، ألا وإن في الجسد مضغة إذا صلحت صلح الجسد كله ، وإذا فسدت فسد الجسد كله، ألا وهي القلب) متفق عليه

មានន័យថា៖ ពិតណាស់ប្រការដែលហាឡាហ (ប្រការដែល ច្បាប់ឥស្លាមអនុញ្ញាត)ត្រូវបានបញ្ជាក់ច្បាស់លាស់ ហើយ

ប្រការហាវ៉ា(ប្រការច្បាប់ឥស្លាមហាមឃាត់)ក៏ត្រូវបានបញ្ជាក់ យ៉ាងច្បាស់ផងដែរ។ នៅចន្លោះប្រការទាំងពីរនេះ មាន ប្រការមួយចំនួនពុំបានបញ្ជាក់ដោយស្ថិតក្នុងចំណុចមន្ទិល សង្ស័យដែលមនុស្សភាគច្រើនពុំបានយល់ដឹង។ ជនណា ជៀសឆ្ងាយពីប្រការមន្ទិលសង្ស័យនេះ ជននោះពិតជាបាន ថែរក្សាសាសនា និងកិត្តិយសរបស់គេ ហើយជនណាបាន ប្រព្រឹត្តនូវប្រការមន្ទិលសង្ស័យនេះ ជននោះពិតជាបានបង្ខិត ខ្លួនទៅរកប្រការហាវ៉ា។ ប្រៀបបាននឹងអ្នកគង្វាលម្នាក់ឃ្វាល សត្វនៅជិតតំបន់ហាមឃាត់ដោយស្ទើរតែចូលដល់ក្នុងតំបន់ នោះ។ តើអ្នកដឹងទេថា គ្រប់ម្ចាស់កម្មសិទ្ធិទាំងអស់មាន ខណ្ឌសីមា? តើអ្នកដឹងទេថា ខណ្ឌសីមារបស់អល់ឡោះ (ចំពោះមនុស្ស) គឺប្រការហាមឃាត់របស់ទ្រង់។ តើអ្នកដឹង ទេថា នៅក្នុងខ្លួនមនុស្សមានសាច់មួយដុំ បើសាច់មួយដុំនោះ ល្អ គឺខ្លួនប្រាណទាំងមូលក៏ល្អ តែបើសិនជាសាច់មួយដុំនោះ ខូច ខ្លួនប្រាណទាំងមូលក៏ខូច សាច់មួយដុំនោះគឺបេះដូង។

• ការរក្សាក្រសែភ្នែក៖

ការសំឡឹងមើលគឺជាបុព្វហេតុជំរុញឱ្យកើតតណ្ហា។ ហេតុដូច្នេះ ទើបអស់ឡោះបានដាស់តឿនក្នុងគម្ពីរអាល់គូរអានចំពោះការចង់ដឹង ចង់ឃើញនេះថា៖

﴿قُلْ لِلْمُؤْمِنِينَ يَغُضُّوا مِنْ أَبْصَارِهِمْ﴾ النور: ៣០

មានន័យថា៖ ចូរប្រសាសន៍ (មូហាំម៉ាត់) ទៅកាន់ពួកអ្នកមានជំនឿឱ្យពួកគេដាក់ក្រសែភ្នែករបស់ពួកគេចុះ។

• ការរក្សាអណ្តាត៖

ការរក្សាអណ្តាតពីពាក្យបាបកម្ម ការនិយាយឥតប្រយោជន៍ ការនិយាយដើមគេ ចាក់រុកគេ។ អ៊ីម៉ាំណាវីបាននិយាយថា៖ « ចូរអ្នកដឹងថា ពិតណាស់ចាំបាច់ចំពោះគ្រប់បុគ្គលដែលពេញវ័យត្រូវថែរក្សាអណ្តាតរបស់គេពីគ្រប់ពាក្យសម្តី លើកលែងតែពាក្យសំដីណាដែលមានប្រយោជន៍ប៉ុណ្ណោះ។ តែបើពាក្យសម្តីនោះមានប្រយោជន៍ស្មើគ្នារវាងការនិយាយឬការមិននិយាយ នោះតាមលំអានរបស់អ្នកនាំសាររបស់ព្រះត្រូវនៅស្ងៀមកុំនិយាយចេញមក »។

• ការអៀនខ្មាស៖

មនុស្សត្រូវចេះអៀនខ្មាសនៅគ្រប់កាលៈទេសៈ។ លក្ខណៈបែបនេះពុំបានឃាត់ឃាំងដល់ភាពក្លាហានដែលបង្ហាញពីការពិតនោះឡើយ។ ក្នុងចំណោមលក្ខណៈអៀនខ្មាសនោះ គឺជាការមិនចូលជ្រៀតជ្រែកក្នុងកិច្ចការអ្នកដទៃ ការរក្សាក្រសែភ្នែកការជម្រះសម្អាតអន្តរាគមន៍ពីពាក្យសម្តីអាក្រក់ឥតបានការ និងការបន្ទន់សំឡេង។

(ولقد روي عن رسول الله صلى الله عليه وسلم أنه كان أشد حياء من العذراء في خدرها ، وكان يقول: الإيمان بضع وسبعون أو بضع وستون شعبة ، فأضلها قول لا إله إلا الله وأدناها إماطة الأذى عن الطريق والحياء شعبة من الإيمان) صحيح مسلم

មានន័យថា៖ ពិតណាស់ មានសេចក្តីរាយការណ៍អំពីអ្នកនាំសារថា លោកមានការអៀនខ្មាសខ្លាំងណាស់ អៀនខ្មាសជាងកូនក្រមុំដែលលាក់ខ្លួននៅតែក្នុងផ្ទះ។ លោកបានមានប្រសាសន៍ថា៖ « ជំនឿមានជាងចិតសិប ឬជាងហុកសិបកម្រិត » ។ ជំនឿដែលល្អបំផុតនោះ គឺការពោលពាក្យថា៖ « គ្មានទេម្ចាស់ដែលត្រូវគេគោរពពិតប្រាកដ មានតែអស់ឡោះ » ។ កម្រិតទាបជាងគេនោះ គឺការយកអ្វីដែលបង្កគ្រោះថ្នាក់

ដល់មនុស្ស ចេញពីផ្លូវដើរ ហើយការអៀនខ្មាសក៏ស្ថិតក្នុង កម្រិតមួយនៃជំនឿ ផងដែរ។

• ភាពស្មោះត្រង់

មនុស្សត្រូវប្រកាន់ភាពស្មោះត្រង់ មិនត្រូវភូតកុហកជាដាច់ ខាត ។ ហ៊ាននិយាយពាក្យពិត មិនត្រូវបារម្ភការតិះដៀលពី អ្នកដទៃនោះឡើយ។ ការភូតកុហក គឺជាច្រកល្អៗរបស់ពួក ស្អែតន(បិសាច)។ ការរក្សាខ្លួនពីកំហុសនៃការភូតកុហកគឺជា ការការពារ និងជម្រះសម្អាតខ្លួនពីការអូសទាញរបស់ស្អែតន ។

ការភូតកុហក គឺបំផ្លាញខ្លួនឯង និងក្លាយជាមនុស្សទាប ថោកផងដែរ ។ អ្នកនាំសារបានមានប្រសាសន៍ថា៖

(إن الصدق يهدي إلى البر وإن البر يهدي إلى الجنة ، وإن الرجل ليصدق حتى يكتب عند الله صديقا، وإن الكذب يهدي إلى الفجور وإن الفجور يهدي إلى النار، وإن الرجل ليكذب حتى يكتب عند الله كذابا) متفق عليه

មានន័យថា៖ ពិតណាស់ ភាពស្មោះត្រង់ចង្អុលបង្ហាញទៅរក អំពើល្អ ហើយអំពើល្អនឹងចង្អុលបង្ហាញទៅកាន់ឋានសួគ៌។

ពិតណាស់បុគ្គលម្នាក់នឹងស្មោះត្រង់ រហូតត្រូវគេចារនៅ ចំពោះអល់ឡោះថា ជាអ្នកស្មោះត្រង់។ ផ្ទុយទៅវិញ ការភូត កុហក នឹងជំរុញទៅរកអំពើអាក្រក់ ហើយអំពើអាក្រក់នឹង

ជំរុញអ្នកប្រព្រឹត្តទៅរកឋាននរក ។ ពិតណាស់បុគ្គលម្នាក់នឹង ភូតកុហក រហូតត្រូវគេចោទនៅចំពោះអល់ឡោះថា ជាអ្នកភូត កុហក »។

• ការអត់ធ្មត់

អ្នកត្រូវប្រកាន់ភាពអត់ធ្មត់ នឹងសង្ឃឹមចំពោះកុសល ផលបុណ្យពីអល់ឡោះ។ ការអត់ធ្មត់ជាផ្នែកមួយនៃជំនឿ ហើយពួកអ្នកអត់ធ្មត់ទាំងឡាយនឹងទទួលបាននូវកុសលផល បុណ្យច្រើនឥតគណនា។ ដោយសារតែពួកគេប្រឈមនឹង គ្រោះថ្នាក់សព្វបែបយ៉ាង ធ្វើឱ្យពួកគេកាន់តែយល់ព្រមទទួល យកតាមការកំណត់របស់អល់ឡោះជាម្ចាស់។ បើមនុស្សអាច អត់ធ្មត់បានក្នុងជីវិតលោកីយ៍ គេនឹងជួបនូវសុភមង្គល នៅថ្ងៃ បរលោក។ អល់ឡោះទ្រង់បានមានព្រះបន្ទូលថា៖

﴿ وَلَنَبْلُوَنَّكُمْ بِشَيْءٍ مِّنَ الْخَوْفِ وَالْجُوعِ وَنَقْصٍ مِّنَ الْأَمْوَالِ وَالْأَنْفُسِ وَالثَّمَرَاتِ ۚ وَبَشِّرِ الصَّابِرِينَ ﴿١٥٥﴾ ﴾ البقرة: ١٥٥

មានន័យថា៖ « យើងពិតជានឹងសាកល្បងពួកអ្នក ពីការភ័យ ខ្លាច ការអត់ឃ្លាន ការខាតបង់ទ្រព្យសម្បត្តិ សេចក្តីស្លាប់ និង កង្វះខាតផល្លានុផល។ ចូរអ្នក(មូហាំម៉ាត់)ផ្តល់ដំណឹងរីក

រាយដល់ពួកអ្នកដែលអត់ធ្មត់ទាំងឡាយ »។ អ្នកនាំសារបាន មានប្រសាសន៍ថា៖

(ولن تعطوا عطاء خيرا وأوسع من الصبر) وراه البخاري

មានន័យថា៖ ពួកអ្នកនឹងមិនត្រូវបានគេផ្តល់ក្តីប្រទានណា ប្រសើរជាង និងវិសេសវិសាលជាងការអត់ធ្មត់នោះឡើយ។

• សុភាពរាបសា

ត្រូវប្រកាន់ចរិតសុភាពរាបសា ចំពោះបងប្អូនដោយមិន បែងចែករវាងអ្នកមាន និងអ្នកក្រ។ អ្នកនាំសាររបស់អល់ ឡោះពិតជាបានប្លង់ស្ទង់សុំពីអល់ឡោះឱ្យបញ្ចៀសរូបលោក ពីក្តីអំនួត។ លោកបានមានប្រសាសន៍ថា៖

(لا يدخل الجنة من كان في قلبه مثقال ذرة من كبر) رواه مسلم

មានន័យថា៖ « ពុំបានចូលហ៊ានសួគ៌ទេ ចំពោះជនណាដែល មាននៅក្នុងចិត្តរបស់គេនូវភាពអំនួត បើទោះជាភាពអំនួត នោះតិចតួចយ៉ាងណាក៏ដោយ »។

• ផ្សេងពីការស្មាន និយាយងើមគេ និងតាមដានរឿង

អាម៉ាស់របស់ជនបូស្តិ៍

អនុវត្តតាមបន្ទូលរបស់អល់ឡោះ ក្នុងជំពូកអាល់ហ្សីដ្រីត
វាក្យខ័ណ្ឌ ១២ ថា៖

﴿يَا أَيُّهَا الَّذِينَ ءَامَنُوا اجْتَنِبُوا كَثِيرًا مِّنَ الظَّنِّ إِنَّ بَعْضَ الظَّنِّ إِثْمٌ وَلَا
تَجَسَّسُوا وَلَا يَغْتَبَ بَعْضُكُم بَعْضًا أَيُحِبُّ أَحَدُكُمْ أَن يَأْكُلَ لَحْمَ
أَخِيهِ مِمَّا فَكَرِهْتُمُوهُ وَاتَّقُوا اللَّهَ إِنَّ اللَّهَ تَوَّابٌ رَّحِيمٌ﴾ الحجرات: ١٢

មានន័យថា៖ « ឱពួកអ្នកដែលមានជំនឿ! ចូរចៀសវាង
ឱ្យឆ្ងាយពីការស្មាន។ ពិតណាស់ការស្មានមួយចំនួនគឺជា
បាបកម្ម។ ចូរពួកអ្នកកុំតាមដានរឿងអាម៉ាស់របស់គ្នាឯង និង
កុំនិយាយងើមគ្នាឱ្យសោះ។ តើមាននរណាម្នាក់ក្នុងចំណោម
ពួកអ្នកចូលចិត្តស៊ីសាច់បងប្អូនរបស់គេដែលស្លាប់ទេ? ពួក
អ្នកពិតជាខ្ពើមរអើមវាជាមិនខាន។ ចូរពួកអ្នកគោរពកោត
ខ្លាចចុះចំពោះអល់ឡោះ ជាការពិតណាស់ អល់ឡោះ ជាអ្នក
ទទួលយកនូវការសារភាព និងជាអ្នកអាណិតស្រឡាញ់បំផុត »។

• សប្បុរសធម៌

អ្នកត្រូវមានចិត្តសប្បុរស ចេះដាក់ខ្លួន ដាក់កាយ និងបរិក្ខារ លះបង់ទ្រព្យសម្បត្តិ ដើម្បីបុព្វហេតុអស់ឡោះ សង្កេតលើ ការចំណាយចាយរបស់គេ ឆ្លុះបញ្ចាំងពីភាពស្អាតស្អំនៃលក្ខណៈ សម្បត្តិរបស់បុគ្គលម្នាក់ៗ គួរអានមាន១០វាក្យខ័ណ្ឌ ដែល បង្ហាញពីលក្ខណៈនៃជំនឿ និងការបរិច្ចាគ។ អស់ឡោះទ្រង់ បានមានព្រះបន្ទូលថា៖

﴿ وَمَا رَزَقْنَهُمْ يُفْقُونَ ﴾ البقرة: ٣

មានន័យថា៖ អ្វីដែលយើងបានផ្តល់ឱ្យពួកគេ ពួកគេនឹង ធ្វើការបរិច្ចាគ។ ពួកអ្នកដែលកំណាញ់ស្វិតទាំងឡាយ ចូរ ស្តាប់ប្រសាសន៍របស់អ្នកនាំសាររបស់អស់ឡោះថា៖

(ما من يوم يصبح العباد فيه إلا ملكان ينزلان فيقوم أحدهما : اللهم أعط منفقا خلفا، ويقول الآخر: اللهم أعط ممسكا تلفا) متفق عليه.

មានន័យថា៖ គ្មានបុគ្គលណាម្នាក់ ដែលបានឈានដល់ ពេលព្រឹកនៅរៀងរាល់ថ្ងៃ លើកលែងតែមានទេវតាពីរនាក់ចុះ មក ដោយម្នាក់ក្នុងចំណោមពួកគេទាំងពីរ បានប្តូរស្លូតសំឡេងថា ៖ “ឱអស់ឡោះជាម្ចាស់! សូមទ្រង់ប្រទានដល់អ្នកដែលបរិច្ចាគ

នូវទ្រព្យសម្បត្តិបន្ថែមទៀត។ ឯម្នាក់ទៀតក៏ប្លង់ស្ទង់សុំថា៖ “
ឱអស់ឡោះ ជាម្ចាស់ ! សូមទ្រង់បង្កភាពវិនាសអន្តរាយផង
ចុះចំពោះអ្នកដែលកំណាញ់ស្វិត ”។ បុគ្គលគ្រប់រូបត្រូវធ្វើជា
គំរូល្អក្នុងចំណោមមនុស្សជាតិ ហើយបង្ហាញតាមរយៈកាយ
វិការដែលអនុវត្តតាមគោលការណ៍អ៊ីស្លាម និងក្រមសីលធម៌
ទាំងការបរិភោគ ការហូបចុក ពាក្យសម្តី ការរាប់ញាតិ ទាំង
ពេលចេញដំណើរ ទាំងពេលមានវត្តមាននៅក្នុងភូមិស្រុក
របស់គេទាំងពេលរស់នឹងការងារ និងពេលនៅស្ងៀម។

ទីបួន៖ ខ្ញុំត្រូវរស់ដើម្បីអ្វីស្លាម

ពិតប្រាកដសមាជិកភាពរបស់ខ្ញុំជាឥស្លាមជាកាតព្វកិច្ចខ្ញុំ ត្រូវរស់នៅប្រកបដោយគោលជំនឿការគោរពសក្ការៈ និង សីលធម៌។ ខ្ញុំត្រូវឱ្យសមាជិកភាពនេះរស់ក្នុងចិត្តគំនិតខ្ញុំ ផ្ទះ របស់ខ្ញុំ និងគ្រួសាររបស់ខ្ញុំ។ ខ្ញុំត្រូវប្រគល់ជីវិតរបស់ខ្ញុំដើម្បី ធ្វើការលើកកម្ពស់ និងលើកស្ទួយឧត្តមភាព និងអំណាច ឥស្លាម។

• បន្ទស្សន៍ក្នុងលោកីយ៍មានបីប្រភេទ៖

ប្រភេទទី១៖ រស់ដើម្បីលោកីយ៍

ជាពួករូបធាតុនិយមទាំងគោលជំនឿ និងសង្គមជាក់ស្តែង គម្ពីរអាល់គួរអានបានឱ្យឈ្មោះពួកគេថាពួកពេលវេលានិយម ទ្រង់បានមានព្រះបន្ទូលពីសម្តីរបស់ពួកគេថា៖

﴿ وَقَالُوا مَا هِيَ إِلَّا حَيَاتُنَا الدُّنْيَا نَمُوتُ وَنَحْيَا وَمَا يُهْلِكُنَا إِلَّا الدَّهْرُ ﴾

الباقية: ٢٤

មានន័យថា៖ “ ជីវិតរស់នៅរបស់ពួកយើងគ្មានអ្វីក្រៅពីស្លាប់ រស់ ហើយគ្មានអ្វីបំផ្លាញឱ្យពួកយើងវិនាសក្រៅពីពេលវេលា

នោះឡើយ។ នៅពេលដែលមនុស្សម្នាក់បដិសេធថា គ្មានជីវិត ក្រៅពីជីវិតលោកីយ៍នេះ។ ដូច្នេះពិភពលោកនឹងក្លាយជាទិស ដៅដ៏សំខាន់បំផុត និងជាពុទ្ធិដ៏កំពូលរបស់គេ។

ប្រភេទទី២: រង្វង់ពាក់កណ្តាលទី៖

គោលជំនឿរបស់ពួកគេច្របូកច្របល់រង្វង់ផ្លូវក្នុងជីវិត លោកីយ៍ហើយស្មានថា ខ្លួនកំពុងប្រព្រឹត្តអំពើកុសលធម៌។ ពួកនេះ ថ្វីបើមានជំនឿចំពោះអល់ឡោះ និងថ្ងៃបរលោក តាមពិតជំនឿរបស់ពួកគេគ្រាន់តែជារូបភាពមួយដាច់ចេញពី ការអនុវត្តជាក់ស្តែងរបស់ពួកគេ។

ប្រភេទទី៣: ចាត់ទុកលោកីយ៍ជាចំការប្រមូលផលសម្រាប់ ថ្ងៃបរលោក៖

គឺពួកអ្នកដែលមានជំនឿពិតប្រាកដ យល់ពីធាតុពិតនៃ ជីវិត និងយល់ពីតំលៃពិតនៃលោកីយ៍ បើប្រៀបនឹងបរលោក ដូចទ្រង់បានមានព្រះបន្ទូលថា៖

﴿ وَمَا هَذِهِ الْحَيَاةُ الدُّنْيَا إِلَّا لَهُوٌّ وَلَعِبٌ وَإِنَّ الدَّارَ الْآخِرَةَ لَهِيَ
الْحَيَاةُ لَوْ كَانُوا يَعْلَمُونَ ﴾ العنكبوت: ៦៤

មានន័យថា៖ « ជីវិតលោកីយ៍គ្មានអ្វីក្រៅពីការលេងសើច សប្បាយកម្សាន្ត ហើយបរលោកនោះទេ ដែលជាលំនៅដ្ឋានដ៏ល្អប្រសើរសំរាប់ពួកអ្នកដែលកោតខ្លាច តើពួកអ្នកគ្មានខួរក្បាលគិតទេឬ? »។ ភស្តុតាងដែលបញ្ជាក់ដូច្នេះ គឺរាល់ស្នាដៃរបស់មនុស្សជាតិដែលបានផលិតឡើងដូចជាវិទ្យាសាស្ត្រជឿនលឿន គ្មានទិសដៅអ្វីក្រៅពីការសម្រួលដល់ភាពសប្បាយរីករាយផ្លូវកាយសម្រាប់មនុស្សតែប៉ុណ្ណោះ គ្មានទិសដៅដើម្បីកសាងស្ថាបនាពិភពលោកឱ្យមានសេចក្តីសុខសុវត្ថិភាពនោះឡើយ។

ឥស្លាមពុំបានហាមឃាត់ការថ្លៃប្រឌិត សិក្សាស្រាវជ្រាវនោះទេ។ ក៏ប៉ុន្តែត្រូវមានកម្រិតកំណត់មួយដែលមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់មនុស្សជាតិ។ ម្យ៉ាងទៀតអាចសម្រេចបាននូវសេចក្តីល្អ និងសាបព្រោះគុណធម៌ដល់សង្គមមនុស្ស។

ធ្វើដូចម្តេច ទើបខ្ញុំរស់ដើម្បីឥស្លាម?

ដើម្បីតម្រង់ជីវិតសម្រាប់ឥស្លាមចាំបាច់ត្រូវតែយល់ឱ្យច្បាស់នូវភារកិច្ច និងកត្តាចាំបាច់របស់វា៖

១. យល់ពីទិសដៅជីវិត អស់ឡោះទ្រង់បានមានព្រះបន្ទូលថា៖

﴿ وَمَا خَلَقْتُ الْجِنَّ وَالْإِنْسَ إِلَّا لِيَعْبُدُونِ ﴾ الذاریات: ٥٦

មានន័យថា៖ « យើងពុំបានបង្កើតជិន និងមនុស្សលើកលែងតែឱ្យពួកគេគោរពសក្ការៈចំពោះយើង » ។

២. យល់ពីតំលៃពិតនៃលោកីយ៍បើប្រៀបទៅនឹងបរលោក អស់ឡោះទ្រង់បានមានព្រះបន្ទូលថា៖

﴿ ذَلِكَ مَتَاعُ الْحَيَاةِ الدُّنْيَا ﴾ آل عمران: ١٤

មានន័យថា៖ « នោះគ្រាន់តែជាទ្រព្យសម្បត្តិជីវិតលោកីយ៍ប៉ុណ្ណោះ » ។ ជាការពិតណាស់មានកំណត់ត្រាមួយបានឱ្យដឹងថា នៅថ្ងៃមួយអ្នកនាំសារលោកបានឈរនៅមុខគំនរសំរាមហើយលោកបានហៅសប្តាត់របស់លោកថា « ចូរនាំគ្នាមកមើលលោកីយ៍ » បន្ទាប់មកលោកបានយកក្រណាត់រំហែកមួយចំណិត និងឆ្អឹងពុកមួយដុំ លោកប្រាប់ថា៖ « នេះគឺជាលោកីយ៍ » ។

៣. យល់ពីសេចក្តីស្លាប់ដែលគេចមិនរួចជាដាច់ខាត៖ អស់ឡោះទ្រង់បានមានព្រះបន្ទូលថា៖

﴿ كُلُّ مَنْ عَلَيْهَا فَانٍ ﴿٢٦﴾ وَيَبْقَىٰ وَجْهُ رَبِّكَ ذُو الْجَلَالِ وَالْإِكْرَامِ ﴾

الرحمن: ٢٦ - ٢٧

មានន័យថា៖ « រាល់អ្នកដែលនៅលើផែនដីត្រូវតែវិនាស នៅ
សល់តែព្រះភ័ក្ត្រព្រះជាម្ចាស់ដ៏មហាថ្កុំថ្កើង និងមហាបវរ » ។
ទ្រង់បានមានព្រះបន្ទូលថា៖

﴿ كُلُّ نَفْسٍ ذَائِقَةُ الْمَوْتِ وَإِنَّمَا تُوَفَّوْنَ أَجُورَكُمْ يَوْمَ الْقِيَمَةِ فَمَنْ
زُحِرَ عَنِ النَّارِ وَأُدْخِلَ الْجَنَّةَ فَقَدْ فَازَ وَمَا الْحَيَاةُ الدُّنْيَا إِلَّا مَتَاعُ
الْفُرُورِ ﴾ آل عمران: ١٨٥

មានន័យថា៖ « រាល់ជីវិតនីមួយៗតែងស្គាល់រសជាតិស្លាប់ ជា
ការពិតណាស់គេតបស្នងផលល្អអាក្រក់របស់ពួកអ្នកនៅថ្ងៃ
បរលោកឯនោះ។ ដូច្នេះនរណាបានរួចផុតពីភ្លើងនរក ហើយ
បានចូលឋានសួគ៌ អ្នកនោះពិតជាបានទទួលជោគជ័យយ៉ាង
ប្រាកដ ហើយជីវិតលោកីយ៍គ្មានអ្វីក្រៅពីទ្រព្យសម្បត្តិដែល
អន្តរធាននោះឡើយ»។ ម្យ៉ាងទៀតក្នុងកំណត់ត្រាមួយបានឱ្យ
ដឹងថា អ្នកនាំសារលោកបានមានប្រសាសន៍ថា៖

قال لها النبي صلى الله عليه وسلم : (يا فاطمة أتدريين من بالباب هذا هادم
اللذات ومفرق الجماعات) حلية الأولياء

មានន័យថា៖ « នៃហ្វាតីម៉ៈគឺដឹងទេនរណានៅមាត់ទ្វារនោះ
គឺជាអ្នកបំផ្លាញភាពរីករាយ និងពង្រាត់ឱ្យព្រាត់ប្រាសពីក្រុម

គ្រូសារ »។ គេតំណាលពីអាពុហ្វីរ៉យរ៉ោះបានឱ្យដឹងថា៖

عن أبي هريرة قال خرجنا مع رسول الله صلى الله عليه وسلم في جنازة فجلس إلى قبر منها فقال: (ما يأتي على هذا القبر من يوم إلا وهو ينادي بصوت طلق زلق يا بن آدم كيف نسيتني ألم تعلم أني بيت الوحدة وبيت الغربة وبيت الوحشة وبيت الدود وبيت الضيق إلا من وسعني الله عليه ثم قال النبي صلى الله عليه وسلم القبر روضة من رياض الجنة أو حفرة من حفر النار)
المعجم الأوسط

ពួកយើងបានចេញ ជាមួយអ្នកនាំសារទៅដង្ហែរសព លោក បានអង្គុយជិតផ្នូរសពនោះ ហើយនិយាយថា៖ « រៀងរាល់ថ្ងៃ ផ្នូរនោះតែងស្រែកសួរដោយសម្លេងច្បាស់ៗថា៖ ឱមនុស្ស លោកទាំងឡាយ! តើពួកអ្នកភ្លេចខ្ញុំឬ? តើដឹងទេ ខ្ញុំជាផ្ទះឯកោ ជាផ្ទះចម្លែកជាផ្ទះព្រៃផ្សៃ ជាផ្ទះដង្កូវ ជាផ្ទះចង្អៀត លើកលែងតែនរណាដែលអស់ឡោះទ្រង់បើកខ្ញុំឱ្យទូលាយ សម្រាប់រូបគេ »។ បន្ទាប់មកលោកបាននិយាយបន្តទៀតថា៖ «ផ្នូរជាទីធ្លាមួយនៃទីធ្លាឋានសួគ៌ឬជារណ្តៅមួយនៃរណ្តៅភ្លើងនរក »។ យល់ពីធាតុពិតនៃឥស្លាមដោយស្គាល់ពីមូលដ្ឋានគ្រឹះ ក្បួនច្បាប់ ហាឡាល និងហារ៉ាម អស់ឡោះទ្រង់បានមានព្រះបន្ទូលថា ៖

﴿ وَقُلْ رَبِّ زِدْنِي عِلْمًا ﴾ طه: ١١٤

មានន័យថា៖ « មូហាំម៉ាត់ចូរឬងស្ទង់ចុះថា សូមព្រះជាម្ចាស់
ប្រទានបន្ថែមនូវចំណេះវិជ្ជាដល់ខ្ញុំ »។ អ្នកនាំសារលោកបាន
ប្រសាសន៍ថា៖

عن أبي الدرداء رضي الله عنه أن رسول الله صلى الله عليه وسلم قال:
(وإن العلماء ورثة الأنبياء) سنن أبي داود

មានន័យថា៖ « អ្នកប្រាជ្ញវិទូជាអ្នកទទួលមតិកពីពួកអ្នកនាំ
សារ »។

៤. យល់ពីធាតុពិតនៃក្តីរង្វេងល្ងង់ខ្លៅដោយស្គាល់ពីគំនិត
មនោគម និងទំនៀមទម្លាប់នៃក្តីរង្វេងល្ងង់ខ្លៅនោះ។ ដូចជា
សុភាសិតមួយបានពោលថា៖ «នរណាចេះ ភាសាជាតិសាសន៍
ណាមួយ អ្នកនោះនឹងបានរួចផុតភ័យពីល្បិចកលរបស់ពួកគេ »។

លក្ខណសម្បត្តិអ្នកដែលរស់ដើម្បីឥស្លាម៖

ដើម្បីឱ្យខ្ញុំរស់ដើម្បីឥស្លាមចាំបាច់ត្រូវប្រកាន់ខ្ជាប់ក្នុង ជីវិតរបស់ខ្ញុំនូវលក្ខណសម្បត្តិមួយចំនួនពិសេសជាងជីវិត មនុស្សទូទៅ លក្ខណសម្បត្តិទាំងនោះមានដូចតទៅ៖

ក. អនុវត្តឥស្លាមឱ្យបានខ្ជាប់ខ្ជួន ជំនឿពុំមែនជាការ ស្រមៃស្រមៃ តែជាអ្វីដែលដាក់ជាប់ក្នុងចិត្ត ហើយបង្ហាញភាព ពិតជាក់ស្តែងដោយការអនុវត្ត។ អល់ឡោះជាម្ចាស់ ទ្រង់បាន មានព្រះបន្ទូលថា៖

﴿الَّذِينَ ءَامَنُوا وَعَمِلُوا الصَّالِحَاتِ﴾ الرعد: ២៩

មានន័យថា៖ « ពួកអ្នកដែលមានជំនឿ ហើយបាន ប្រតិបត្តិអំពើល្អទាំងឡាយ »។ ទ្រង់បានមានព្រះបន្ទូលថា៖

﴿ أَتَأْمُرُونَ النَّاسَ بِالْبِرِّ وَتَنْسَوْنَ أَنْفُسَكُمْ وَأَنْتُمْ نَتْلُونَ الْكِتَابَ أَفَلَا تَعْقِلُونَ﴾

البقرة: ៤៤

មានន័យថា៖ « តើពួកអ្នកប្រើឱ្យមនុស្សធ្វើល្អ ហើយភ្លេច ខ្លួនឯង ពួកអ្នកកំពុងសូត្រគម្ពីរ តើពួកអ្នកគ្មានខួរក្បាលគិត ទេឬ? »។

ខ. ស្វែងរកផលប្រយោជន៍ឥស្លាម យោងតាមប្រសាសន៍ អ្នកនាំសារ៖

قال النبي صلى الله عليه وسلم: (ألا إن رحي الإسلام دائرة فدوروا مع الكتاب حيث دار) المعجم الكبير

មានន័យថា៖ « ពិតប្រាកដ កងចក្រឥស្លាមកំពុងតែវិល ដូច្នេះ ចូរវិលទៅទីណាដែលគម្ពីរអាល់គូរអានវិល »។

ប្រសាសន៍របស់លោកមួយទៀត៖

(أنت على ثغرة من ثغرة الإسلام فلا يؤتين من قبلك) السلسلة الضعيفة

មានន័យថា៖ « ឯងកំពុងតែឈរនៅច្រកព្រំដែនមួយនៃច្រក ព្រំដែនឥស្លាម គេមិនបានប្រទានឱ្យដូចនេះទេ សម្រាប់ពួក អ្នកជំនាន់មុន »។

គ. មានឥស្សរភាពចំពោះសេចក្តីពិត និងមានទំនុកចិត្ត ចំពោះអស់ឡោះ គឺជាលក្ខណសម្បត្តិរបស់ពួកអ្នកមានជំនឿ អស់ឡោះទ្រង់បានមានព្រះបន្ទូលថា៖

﴿ وَلِلَّهِ الْعِزَّةُ وَلِرَسُولِهِ وَلِلْمُؤْمِنِينَ ۝ الْمُنَافِقُونَ: ۸ ۝﴾

មានន័យថា៖ «ហើយសម្រាប់អស់ឡោះគឺឥស្សរភាព ហើយ ឥស្សរភាពសម្រាប់អ្នកនាំសាររបស់ទ្រង់ និងសម្រាប់ពួកអ្នក

ដែលមានជំនឿ»។ ស៊ូរ៉េ: អាល់មូណាហ្វីគូន វាក្យខណ្ឌលេខ ៨។ ទ្រង់បានបន្ទូលទៀតថា៖

﴿وَلَا تَهِنُوا وَلَا تَحْزَنُوا وَأَنْتُمُ الْأَعْلَوْنَ إِنْ كُنْتُمْ مُؤْمِنِينَ﴾

آل عمران: ១៣៩

មានន័យថា៖ «ចូរពួកអ្នកកុំប្រមាថមើលស្រាលខ្លួនឯង ហើយ កុំបារម្ភ ព្រោះពួកអ្នកគឺជាអ្នកដែលខ្ពង់ខ្ពស់ បើសិនជាពួកអ្នក មានជំនឿពិតប្រាកដ »។ ស៊ូរ៉េ: អាលីអ៊ីមរ៉ន វាក្យខណ្ឌលេខ ១៣៩។ មានគេតំណាលថា៖ មានពួកអ្នកភៀសខ្លួនដែល បានទៅជ្រកកោននៅប្រទេសហាហ្គាស្សៈភៀសខ្លួនដោយសារ សាសនារបស់ពួកគេ ពួកគេបានចូលទៅជួបស្តេច ណាចា ស្ស៊ីយ៍ ពួកបព្វជិតសាសនា និងសង្ឃគ្រិស្តសាសនាបាន ប្រញាប់ប្រើឱ្យពួកគេក្រាបបង្គំថ្វាយស្តេច។ ហ្នាក់ហ្នើរ ពិន អា ពូតោឡិបបានតបវិញថា៖ « ពួកយើងជាក្រុមមួយមិនក្រាប បង្គំថ្វាយនរណាក្រៅពីអស់ឡោះជាម្ចាស់នោះឡើយ »។

យ. ធ្វើការដើម្បីឥស្លាមជាប្រចាំ៖ ក្នុងនាមសមាជិកភាព របស់ខ្ញុំជាឥស្លាម ខ្ញុំត្រូវមានកិច្ចការធ្វើដើម្បីឥស្លាម...ជាអង្គ ភាពមួយធ្វើសកម្មភាពមានវិន័យគោរពតាមនីតិឥស្លាមដ៏ត្រឹម

ត្រូវ។ ផ្លូវរបស់វាគឺការអំពាវនាវទៅរកអស់ឡោះជាម្ចាស់និង
ណែនាំគ្នាឱ្យធ្វើល្អ ហាមឃាត់គ្នាពីអំពើអាក្រក់និងតស៊ូក្នុងផ្លូវ
អស់ឡោះ។ ត្រូវនឹងបន្ទូលអស់ឡោះជាម្ចាស់៖

﴿وَتَعَاوَنُوا عَلَى الْبِرِّ وَالتَّقْوَىٰ وَلَا نَعَاوَنُوا عَلَى الْإِثْمِ وَالْعُدْوَانِ﴾ المائدة: ٢

មានន័យថា៖ « ចូរសហការគ្នាលើអំពើល្អ និងសេចក្តីកោត
ខ្លាច ហើយកុំសហការគ្នាលើអំពើបាប និងចងសត្រូវគ្នា »។
ប្រសាសន៍អ្នកនាំសារថា៖

عن أبي موسى عن النبي صلى الله عليه وسلم قال : (إن المؤمن للمؤمن
كالبنیان يشد بعضه بعضاً) صحيح البخاري

មានន័យថា៖ «ពិតប្រាកដ អ្នកមានជំនឿនិងអ្នកមានជំនឿ
ប្រៀបដូចជាសំណង់ដ៏រឹងមាំមួយផ្សារភ្ជាប់គ្នាទៅវិញទៅមក »។
ប្រសាសន៍មួយទៀតថា៖

عن ابن عمر قال قال رسول الله صلى الله عليه وسلم : (إن يد الله على
الجماعة) المعجم الكبير

មានន័យថា៖ « ព្រះហស្តរបស់អស់ឡោះនៅជាមួយក្រុម »។
អ្នកនាំសារបានមានប្រសាសន៍ទៀតថា៖

قال أبو الدرداء : سمعت رسول الله صلى الله عليه وسلم يقول : (فإنما يأكل
الذئب من الغنم القاصية) المستدرك

មានន័យថា៖ «ពិតប្រាកដ ឆ្កែចចកនឹងប្រមាញ់ស៊ីពពែណា
ដែលបែកហ្វូងនៅតែឯង »។ លោកបានផ្ដាំទៀតថា៖

عن حذيفة بن اليمان رضي الله عنهما قال قال رسول الله صلى الله عليه وسلم : (تلزم جماعة المسلمين وإمامهم) صحيح البخاري.

មានន័យថា៖ « អ្នកត្រូវប្រកាន់ខ្ជាប់ជាមួយនឹងក្រុមពួកអ្នក
មូស្លីម និងមេដឹកនាំរបស់ពួកគេ »។

ទីប្រាំ៖ ខ្ញុំត្រូវក្លាយជាមូស្លីម ក្នុងត្រូវសារ និងផ្ទះរបស់ខ្ញុំ

ពិតប្រាកដ សមាជិកភាពរបស់ខ្ញុំជាឥស្លាមធ្វើឱ្យខ្ញុំក្លាយជាបេសកជនដឹកនាំជីវិត។ មិនតែប៉ុណ្ណោះ ធ្វើឱ្យជីវិតរបស់ខ្ញុំទាំងមូលបិតក្នុងការបម្រើសារនេះ។ បើសិនជាសមាជិកភាពរបស់ខ្ញុំជាឥស្លាមបានតម្រូវឱ្យខ្ញុំក្លាយជាមូស្លីមជ្រាបក្នុងគោលជំនឿខ្ញុំ ការគោរពសក្ការៈរបស់ខ្ញុំ សីលធម៌របស់ខ្ញុំ ដូច្នេះ វាក៏បានតម្រូវឱ្យខ្ញុំធ្វើការដើម្បីឱ្យសង្គមរបស់ខ្ញុំក្លាយជាសង្គមបែបឥស្លាមផងដែរ។

ហេតុនេះ ការយកចិត្តទុកដាក់ចំពោះអ្នកដទៃ ការអំពាវនាវ និងការទូន្មានប្រៀនប្រដៅចំពោះពួកគេជាលទ្ធផលដែលឥស្លាមទទួលបានជាផ្លែផ្កាដោយកើតចេញពីចិត្តរបស់មនុស្សត្រូវនឹងប្រសាសន៍របស់អ្នកនាំសារថា៖

عن حذيفة رضي الله عنه عن النبي صلى الله عليه وسلم قال : (من

لم يهتم للمسلمين عامة فليس منهم) رواه أحمد

មានន័យថា៖ «នរណាគ្មានស្មារតីយកចិត្តទុកដាក់នឹងការងារ

របស់ពួកអ្នកមូស្លីមទេ អ្នកនោះពុំមែនជាក្រុមរបស់ពួកគេ ឡើយ»។ បន្ទាប់មក ស្មារតីទំនួលខុសត្រូវក្នុងការបំពេញ បេសកកម្មឥស្លាមដល់សង្គមទាំងមូលក៏តម្រូវទៅតាមនោះដែរ។

ជំហានដំបូងត្រូវឱ្យផ្ទះរបស់ខ្ញុំ(សង្គមតូចមួយ)ក្លាយជាផ្ទះ មូស្លីម ហើយនេះជាផ្លូវដែលអ្នកនាំសារលោកអនុវត្តក្នុងពេល អំពាវនាវដំបូងបង្អស់ បន្ទូលរបស់អល់ឡោះថា៖

﴿ فَلَا نَدْعُ مَعَ اللَّهِ إِلَهًا آخَرَ فَتَكُونَ مِنَ الْمُعَذِّبِينَ ﴾ (២១៣) وَأَنْذِرْ عَشِيرَتَكَ الْأَقْرَبِينَ ﴿ ٢١٤ ﴾ وَأَخْفِضْ جَنَاحَكَ لِمَنِ ابْنَعَكَ مِنَ الْمُؤْمِنِينَ ﴿ ٢١٥ ﴾

الشعراء: ٢١٣ - ٢١٥

មានន័យថា៖ « ចូរកុំប្លង់ស្លង់សុំព្រះផ្សេងជាមួយនឹងអល់ ឡោះជាម្ចាស់ ដូច្នេះអ្នកនឹងក្លាយជាមនុស្សដែលត្រូវគេដាក់ ទារុណកម្ម។ ចូរដាស់តឿនក្រុមគ្រួសារសាច់ញាតិជិតខាង របស់អ្នក។ ចូរបន្ទាបខ្លួនចំពោះពួកអ្នកមានជំនឿដែល ប្រតិបត្តិតាមអ្នក »។ សូមដឹង៖ អើសស្វីអារ៉ាប វាក្យខណ្ឌលេខ ២១៣ដល់២១៥។ កាតព្វកិច្ចដំបូងនៃកាតព្វកិច្ចបុគ្គលមូស្លីម គឺត្រូវរៀបចំទុកដាក់ផ្ទះរបស់ខ្លួនឱ្យស្របនឹងឧត្តមគតិ និង គន្លងធម៌របស់ឥស្លាម បន្ទូលអល់ឡោះថា៖

﴿ يَأْتِيهَا الَّذِينَ ءَامَنُوا قُلُوبُهُمْ وَأَهْلِيكُمْ نَارًا وَقُودُهَا النَّاسُ وَالْحِجَارَةُ عَلَيْهَا مَلَائِكَةٌ غِلَظٌ شِدَادٌ لَا يَعْصُونَ اللَّهَ مَا أَمَرَهُمْ وَيَفْعَلُونَ مَا يُؤْمَرُونَ ﴾
التحریم: ٦

មានន័យថា៖ « ឱពួកអ្នកដែលមានជំនឿ ចូរការពារខ្លួន និង ក្រុមគ្រួសារពួកអ្នកពីភ្លើងនរក ដែលគេយកមនុស្ស និងដុំថ្ម ធ្វើជាអុសដុត។ ពួកទេវតាការពារភ្លើងនរកនោះគ្រោតគ្រោត កាចសាហាវបំផុត មិនល្មើសនឹងអ្វីដែលអល់ឡោះបង្គាប់ពួក គេ ហើយពួកគេធ្វើតាមនូវអ្វីដែលគេប្រើ »។ សូម៉ោះ អាត់តៈរឹម វាក្យខណ្ឌលេខ៦។

ទំនួលខុសត្រូវក្នុងការរៀបអាពាហ៍ពិពាហ៍៖

ជាការពិតណាស់ ផ្លូវដើម្បីបង្កើតផ្ទះមូស្លីមដែលឥស្លាម បានចង្អុលបង្ហាញនោះគឺធ្វើតាមជំហានខាងក្រោមដែលនឹង ជួយសម្រួលដល់ការងារនេះ៖

១- អាពាហ៍ពិពាហ៍របស់ខ្ញុំ គឺដើម្បីកសាងផ្ទះមូស្លីម និង បង្កើតពូជអំបូរល្អ។ ដូចជាបន្ទូលអល់ឡោះថា៖

﴿ ذُرِّيَّةً بَعْضُهَا مِنْ بَعْضٍ وَاللَّهُ سَمِيعٌ عَلِيمٌ ﴾ آل عمران: ៣៤

មានន័យថា៖ « ជាអំបូរមួយតពូជពីមួយជំនាន់ទៅមួយជំនាន់ ហើយអស់ឡោះមហាលី មហាដឹង»។

ស្វីរ៉េ៖ អាឈអិមរ៉ម វាក្យខណ្ឌលេខ៣៤។

២- គោលបំណងអាពាហ៍ពិពាហ៍របស់ខ្ញុំដើម្បីរក្សាភ្នែក និងផ្លូវភេទរបស់ខ្ញុំ ហើយដើម្បីគោរពកោតខ្លាចចំពោះអស់ ឡោះជាព្រះជាម្ចាស់របស់ខ្ញុំ និងដើម្បីសម្រេចបានតាមប្រសាសន៍ របស់អ្នកនាំសារថា៖

عن أبي هريرة قال قال رسول الله صلى الله عليه وسلم : (ثلاثة حق على الله عونهم المجاهد في سبيل الله والمكاتب الذي يريد الأداء والناكح الذي يريد العفاف) سنن الترمذي

មានន័យថា៖ « មនុស្សបីប្រភេទចាំបាច់អស់ឡោះត្រូវតែជួយ ពួកគេជាដាច់ខាត អ្នកតស៊ូច្បាំងក្នុងផ្លូវអស់ឡោះ កូន បំណុលដែលមានបំណងសង និងអ្នករៀបអាពាហ៍ពិពាហ៍ ដែលមានបំណងចង់រក្សាភាពបរិសុទ្ធ»។ កំណត់ត្រារបស់ អ៊ីម៉ា អាត់តៀរមីហ្ស៊ីយ៍ ប្រសាសន៍មួយទៀតថា៖

عن أنس بن مالك قال قال رسول الله صلى الله عليه وسلم: (إذا تزوج العبد فقد كمل نصف الدين فليتنق الله في النصف الباقي) شعب الإيمان
មានន័យថា៖ « នរណាបានរៀបអាពាហ៍ពិពាហ៍ អ្នកនោះបាន

ពាក់កណ្តាលសាសនា។ ដូច្នេះ សូមឱ្យគេគោរពកោតខ្លាច អស់ឡោះចំពោះពាក់កណ្តាលដែលនៅសល់ »។ កំណត់ត្រា របស់អាត់តប់រ៉ានីយ៍។

៣- ជ្រើសរើសប្រពន្ធឱ្យបានល្អ យោងតាមប្រសាសន៍ របស់អ្នកនាំសារថា៖

قال صلى الله عليه وسلم : (تخيروا لنطفكم فإن العرق نزاغ) حديث ضعيف
មានន័យថា៖ « ចូរជ្រើសរើសសម្រាប់តំណក់ទឹកកាមរបស់ ពួកអ្នក ពីព្រោះ ពូជអំបូរមានលក្ខណៈទីទៃពីគ្នា »។ កំណត់ ត្រារបស់អាត់តប់រ៉ានីយ៍។

៤- ជ្រើសរើសប្រពន្ធគ្រប់លក្ខណ៍មានទាំងសីលធម៌ និង សាសនា ទោះជាមានទ្រព្យសម្បត្តិតិចតួច និងមិនសូវស្អាតក៏ ដោយ យោងតាមប្រសាសន៍អ្នកនាំសារថា៖

عن عبد الله بن عمرو قال قال رسول الله صلى الله عليه وسلم : (لا تزوجوا النساء لحسنهن فعسى حسنهن أن يرديهن ولا تزوجوهن لأموالهن فعسى أموالهن أن تطغيهن ولكن تزوجوهن على الدين ولأمة خرماء سوداء ذات دين أفضل) رواه ابن ماجه حديث ضعيف

មានន័យថា៖ « ចូរកុំរៀបការជាមួយស្ត្រីដោយសារភាពស្រស់ ស្អាតរបស់នាង ខ្លាចក្រែងភាពស្រស់ស្អាតនេះធ្វើឱ្យនាង

វិនាសមហន្តរាយ ហើយកុំរៀបការជាមួយស្រ្តីដោយសារ
ទ្រព្យសម្បត្តិរបស់នាង ខ្លាចក្រែងទ្រព្យសម្បត្តិនេះធ្វើឱ្យនាង
ធ្លាក់ក្នុងអំពើបទល្មើស តែត្រូវរៀបការជាមួយស្រ្តីដែលយល់
ដឹងពីសាសនា បើទោះជាស្រ្តីនោះជាខ្ញុំបម្រើគេ ច្រមុះក្រពឹត
សម្បុរខ្មៅ បើមានសាសនាប្រសើរជាងគេបង្អស់ »។ កំណត់
ត្រាអំពីនូម៉ាហ្វៈ។

៥- ប្រយ័ត្នខុសនឹងច្បាប់អល់ឡោះក្នុងការរៀបអាពាហ៍ពិ
ពាហ៍។ អ្នកនាំសារលោកបានប្រសាសន៍ថា៖ « នរណារៀប
ការជាមួយស្រ្តីដោយសារឃើញភាពហ៊ីហាររបស់នាង អល់
ឡោះធ្វើឱ្យគេកាន់តែអាប់អោន នរណារៀបការជាមួយស្រ្តី
ដោយសារទ្រព្យរបស់នាង អល់ឡោះនឹងធ្វើឱ្យគេកាន់តែក្រ
នរណារៀបការជាមួយស្រ្តីដោយសារតែកេរ្តិ៍ឈ្មោះរបស់នាង
អល់ឡោះនឹងធ្វើឱ្យគេកាន់តែទាបថោក នរណារៀបការជាមួយ
ស្រ្តីគ្មានបំណងអ្វីក្រៅពីចង់រក្សាភ្នែក និងភាពបរិសុទ្ធរបស់គេ
និងភ្ជាប់ញាតិសន្តាននោះ អល់ឡោះនឹងប្រទានសិរីសួស្តី
ដល់គូស្វាមីភរិយាទាំងពីរនាក់ »។ កំណត់ត្រារបស់អាត់តប៉ា
នីយ៍។

ទំនួលខុសត្រូវក្រោយពេលរៀបអាពាហ៍ពិពាហ៍៖

ចាំបាច់ត្រូវមានទំនួលខុសត្រូវបន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ រួច ត្រូវធ្វើតាមជំហានខាងក្រោម៖

១- ធ្វើល្អចំពោះប្រពន្ធរបស់ខ្ញុំ ដើម្បីឱ្យសម្រេចដូច ប្រសាសន៍របស់អ្នកនាំសារ៖

عن ابن عباس عن النبي صلى الله عليه وسلم قال (خيركم خيركم لأهله . وأنا خيركم لأهلي) سنن ابن ماجه

មានន័យថា៖ « អ្នកដែលល្អប្រសើរជាងគេ អ្នកដែលធ្វើល្អ ចំពោះគ្រួសារបានប្រសើរជាងគេ។ ខ្ញុំធ្វើល្អចំពោះគ្រួសារខ្ញុំ ជាងពួកអ្នក »។ កំណត់ត្រាអធិពន្ធម៉ាហ្គ័រ៖ ប្រសាសន៍របស់ អ្នកនាំសារ៖

عن أبي قلابة عن عائشة : قالت قال رسول الله صلى الله عليه وسلم (إن أكمل المؤمنين إيماناً أحسنهم خلقاً وألطفهم بأهله) سنن الترمذي
មានន័យថា៖ « អ្នកមានជំនឿពេញលក្ខណៈ គឺអ្នកមានសីល ធម៌ល្អជាងគេ និងទន់ភ្លន់ជាងគេចំពោះគ្រួសាររបស់ខ្លួន »។
កំណត់ត្រារបស់អាត់តប័រ៉ានីយ៍។

២- ទំនាក់ទំនងរវាងខ្ញុំនឹងប្រពន្ធរបស់ខ្ញុំមិនត្រឹមតែជា ទំនាក់ទំនងតណ្ហាប៉ុណ្ណោះទេ។ តែជាទំនាក់ទំនងដែល

សម្រេចបាននូវភាពចុះសម្រុងគ្នាខាងគំនិត សេចក្តីស្នេហា និងមនោសញ្ចេតនា.. សូត្រគម្ពីរជាមួយគ្នា គោរពសក្ការៈរួម ជាមួយគ្នា រៀបចំការងារផ្ទះជាមួយគ្នា លើសពីនេះត្រូវផ្តល់ឱកាសឱ្យគ្នាក្នុងការប្រលែងលេង និងថ្នាក់ថ្នម.. ទាក់ទងនឹងផ្នែកគោរពសក្ការៈអស់ឡោះទ្រង់បានមានព្រះបន្ទូលថា៖

﴿ وَأْمُرْ أَهْلَكَ بِالصَّلَاةِ وَاصْطَبِرْ عَلَيْهَا ۖ طه : ١٣٢ ﴾

មានន័យថា៖ «ចូរប្រើឱ្យគ្រួសារថ្វាយបង្គំព្រះ និងព្យាយាមអត់ធ្មត់លើការថ្វាយបង្គំនេះ»។ សូរ៉េវ៉ះតោហា វាក្យខណ្ឌលេខ ៣២។ ទ្រង់បានមានព្រះបន្ទូលថា៖

﴿ وَكَانَ يَأْمُرُ أَهْلَهُ بِالصَّلَاةِ وَالزَّكَاةِ وَكَانَ عِنْدَ رَبِّهِ مَرْضِيًّا ۖ مريم : ٥٥ ﴾

មានន័យថា៖ « គេបានប្រើគ្រួសាររបស់គេឱ្យថ្វាយបង្គំព្រះ បង់វិភាគទានហ្សាកាត់ គេជាមនុស្សដែលជាទីគាប់ព្រះទ័យ របស់អស់ឡោះជាម្ចាស់ »។ សូរ៉េវ៉ះ ម៉េរយ៉ុំ វាក្យខណ្ឌលេខ ៥៥។ ទាក់ទងនឹងការប្រលែងថ្នាក់ថ្នម អ្នកនាំសារ (មូហាំម៉ាត់) លោកធ្លាប់រត់ប្រណាំងជាមួយលោកស្រីអាអ៊ីស្សៈ។ ទាក់ទងនឹងការជួយគ្នារៀបចំផ្ទះសម្បែង អ្នកនាំសារលោកធ្លាប់ជួយធ្វើការបម្រើគ្រួសាររបស់លោក និងដេរជួសជុលស្បែកជើង

ដោយខ្លួនឯង។

៣- ទំនាក់ទំនងរបស់ខ្ញុំជាមួយនឹងប្រពន្ធខ្ញុំកើតចេញពី
លក្ខណៈស្របច្បាប់ ពុំមែនយកឥស្លាមធ្វើជាខែល ឬធ្វើអ្វី
ដែលអស់ឡោះជាម្ចាស់ហាមឃាត់។ អ៊ីមាំ អាឡីបានពោល
ថា៖ « នរណាម្នាក់ស្តាប់តាមទំនើងចិត្តរបស់ប្រពន្ធនោះ អស់
ឡោះនឹងដុតគេធ្វើទារុណកម្មក្នុងភ្លើងនរក »។

ទំនួលខុសត្រូវរួមគ្នាក្នុងការអប់រំកូន៖

ការជ្រើសរើសប្រពន្ធគ្រប់លក្ខណ៍ និងចំណងអាពាហ៍
ពិពាហ៍ប្តីប្រពន្ធក្នុងរង្វង់ឥស្លាមជួយបានមួយកម្រិតធំលើការ
អប់រំកូនចៅតាមរបៀបអប់រំឥស្លាមដ៏ពិតប្រាកដ។ រីឯភាពបរា
ជ័យពុំបានសម្រេចក្នុងការរៀបអាពាហ៍ពិពាហ៍តាមរបៀប
ឥស្លាមវិញនឹងនាំមកនូវផលគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុត។
ព្រោះរាល់ចំណងអាពាហ៍ពិពាហ៍នឹងបន្សល់កេរដល់កូនព្រម
ជាមួយនឹងផលប៉ះពាល់របស់វា។ ដូច្នេះ កិច្ចការដំបូងបង្អស់
ដើម្បីសម្រេចក្នុងការអប់រំតាមបែបឥស្លាមដល់កូនចៅ ចាំបាច់
ត្រូវសម្រេចនូវការរៀបអាពាហ៍ពិពាហ៍បែបឥស្លាមជាមុនសិន
ដូចបានលើកឡើងខាងលើ។

ពិតប្រាកដ ផ្ទៃផ្កាដែលរំពឹងគិតទុកជាមុននោះគឺបង្កើត
ពូជអំបូរមួយល្អប្រសើរ បន្ទូលអស់ឡោះថា៖

﴿ رَبَّنَا هَبْ لَنَا مِنْ أَزْوَاجِنَا وَذُرِّيَّاتِنَا قُرَّةَ أَعْيُنٍ وَاجْعَلْنَا لِلْمُتَّقِينَ

إِمَامًا ﴾ الفرقان: ៧៤

មានន័យថា៖ « ឱព្រះជាម្ចាស់សូមទ្រង់ប្រទានសម្រាប់យើង
ខ្ញុំនូវប្រពន្ធ និងកូនចៅដែលផ្តល់ភាពកក់ក្តៅ ហើយសូមទ្រង់
ឱ្យពួកយើងខ្ញុំក្លាយជាអ្នកនាំផ្លូវសម្រាប់ពួកអ្នកដែលកោតខ្លាច»។
ស្វីរ៉ោះ អាល់ហ្សូរកោន វាក្យខណ្ឌលេខ៧៤។ តាមធម្មតាទារក
តែងកើតមកក្នុងឧបនិស្ស័យ មានន័យថាស្អាតស្អំ បើសិនជា
មានការរៀបចំបរិយាកាសអប់រំល្អប្រសើរទារកនោះនឹងក្លាយ
ជាកូនល្អ បើគេធំឡើងក្នុងមជ្ឈដ្ឋានមួយក្រៅពីតស្តាម ទារក
នោះក្លាយជាកូនអកតញ្ញ ត្រូវនឹងប្រសាសន៍របស់អ្នកនាំសារ
ថា៖

عن أبي هريرة رضي الله عنه قال قال النبي صلى الله عليه وسلم:

(كل مولود يولد على الفطرة فأبواه يهودانه أو ينصره أو يمجسانه)

صحيح البخاري

មានន័យថា៖ « ទារកកើតមកក្នុងឧបនិស្ស័យ តែម៉ែឪរបស់គេ

ធ្វើឱ្យគេក្លាយជាជិហូសាសនិក ឬក្លាយជាគ្រិស្តបរិស័ទ ឬក្លាយជាអ្នកគោរពអគ្គី »។ ដូច្នេះ ឥស្លាមបានរឹតបន្តឹងចំពោះការអប់រំកូនឱ្យបានល្អ អ្នកនាំសារលោកបានប្រសាសន៍ថា៖

عن جابر بن سمرة قال : قال رسول الله صلى الله عليه وسلم (لأن يؤدب الرجل ولده خير من أن يتصدق بصاع) سنن الترمذي

មានន័យថា៖ « បុរសម្នាក់ប្រឹងអប់រំកូនរបស់ខ្លួននោះប្រសើរជាងគេដាក់ទានចំនួនមួយកន្លាំង »។ លោកបានប្រសាសន៍ទៀតថា៖

عن أنس بن مالك يحدث عن رسول الله صلى الله عليه وسلم قال : (أكرموا أولادكم وأحسنوا أدبهم) سنن ابن ماجه

មានន័យថា៖ « ចូរឱ្យតម្លៃចំពោះកូនៗរបស់ពួកអ្នក ហើយអប់រំសីលធម៌ពួកគេឱ្យបានល្អ »។ លោកបានមានប្រសាសន៍ទៀតថា៖

قال رسول الله صلى الله عليه وسلم : (إذا مات ابن آدم انقطع عمله إلا من ثلاث : صدقة جارية أو ولد صالح يدعو له) أخرجه ابن ماجه

មានន័យថា៖ « នៅពេលណាមនុស្សលោកស្លាប់ផុតទៅ ជាថ្នូរអស់អំពើល្អរបស់គេ លើកលែងតែបីប្រការ គឺការដាក់ទាន

ដែលមិនរឹងស្ងួត ឬចំណេះវិជ្ជាមានប្រយោជន៍ ឬកូនកតញ្ញ ដែលតែងប្លង់ស្លង់ជូនឪពុកម្តាយ »។

ទីប្រាំមួយ៖ ឈ្នះខ្លួនឯង

ចម្បាំងរបស់មនុស្សជាមួយនឹងខ្លួនជាចម្បាំងមួយយូរ អង្វែងអស់ឡោះទ្រង់បានមានព្រះបន្ទូលថា៖

﴿وَنَفْسٍ وَمَا سَوَّيْنَاهَا ۖ فَأَلْهَمَهَا فُجُورَهَا وَتَقْوَاهَا ۗ قَدْ أَفْلَحَ مَنْ﴾

﴿زَكَّاهَا ۚ﴾ وَقَدْ خَابَ مَنْ دَسَّاهَا ﴿۱۰﴾ ﴿الشمس: ۷ - ۱۰﴾

មានន័យថា៖ « សូមស្បថនឹងខ្លួនមនុស្ស ស្បថនឹងអ្វីដែលទ្រង់ តម្រេតម្រង់វា ទ្រង់បានជំរុញឱ្យខ្លួនមនុស្សដឹងនូវប្រការ អាក្រក់ និងល្អ ប្រាកដជាទទួលបានជោគជ័យចំពោះអ្នកណា ដែលចេះជម្រះសម្អាតចិត្តខ្លួនឯង ហើយខកបំណងចំពោះ នរណាដែលជាន់ឈ្លីខ្លួនឯង »។ សូមដឹង៖ អើស្បាំ វាក្យខណ្ឌ លេខ៧ដល់១០។ អ្នកនាំសារលោកបានចង្អុលប្រាប់ពីចម្បាំង

៖ ៥១ :

قال رسول الله صلى الله عليه وسلم : (تعرض الفتن على القلوب كالحصير عودا عودا فأى قلب أشربها نكت فيه نكتة سوداء وأي قلب أنكرها نكت فيه نكتة بيضاء حتى تصير على قلبين على أبيض مثل الصفا فلا تضربه فتنة ما دامت السماوات والأرض والآخر أسود مربادا كالكوز مجخيا لا يعرف معروفا ولا ينكر منكرا إلا ما أشرب من هواه) صحيح مسلم

មានន័យថា៖ « ការល្អៗបានស្តែងឡើងក្នុងចិត្តស្តេកស្តៈដូចជាសរសៃកន្ទួល។ ដូច្នេះត្រង់ណាដែលការល្អៗជ្រាបចូលដល់ចិត្ត ត្រង់នោះនឹងមានជាប់ជាមពណ៌ខ្មៅ ហើយត្រង់ណាដែលចិត្តប្រកែកមិនព្រមទទួលនោះនឹងមានជាប់ជាមពណ៌ស រហូតដល់ចិត្តទាំងពីរមួយក្លាយជាសង្វា គ្មានការល្អៗណាអាចប៉ះពាល់ដល់ចិត្តរបស់គេឡើយ ដរាណានៅមានមេឃនៅមានដី។ រីឯចិត្តមួយទៀតក្លាយជាខ្មៅគគ្រឹចដូចកំសៀវក្រពិត។ មិនស្គាល់ប្រការល្អ មិនចេះប្រកែកនឹងប្រការអាក្រក់ មានតែភាពងប់ងុលតាមចំណង់តណ្ហារបស់ខ្លួនប៉ុណ្ណោះ»។ កំណត់ត្រារបស់អ៊ីម៉ាមស្លឹម។

ការច្បាំងនឹងខ្លួនឯងនេះចែកមនុស្សជាបីប្រភេទ៖

១- ប្រភេទមនុស្សដែលញុំទំនើងចិត្តឈ្នះលើខ្លួនឯង គឺ ពួកអ្នកគ្មានជំនឿ និងប្រភេទមនុស្សដែលដើរតាមផ្លូវរបស់ ពួកគេ អស់ឡោះបានពណ៌នាពួកគេក្នុងគម្ពីរអាល់គួរអានថា៖

﴿ أَفْرَأَيْتَ مَنِ اتَّخَذَ إِلَهَهُ هَوَاهُ وَأَضَلَّهُ اللَّهُ عَلَىٰ عِلْمٍ وَخَتَمَ عَلَىٰ سَمْعِهِ وَقَلْبِهِ ۚ

وَجَعَلَ عَلَىٰ بَصَرِهِ غِشَاوَةً فَمَن يَهْدِيهِ مِنْ بَعْدِ اللَّهِ ۚ أَفَلَا تَذَكَّرُونَ ﴾

الجاثية: ٢٣

មានន័យថា៖ « តើឯងឃើញទេអ្នកដែលយកទំនើងចិត្តខ្លួន ឯងធ្វើជាព្រះជាម្ចាស់ អស់ឡោះទ្រង់ធ្វើឱ្យគេវង្វេងទាំងខ្លួន គេមានចំណេះដឹង។ ទ្រង់បានបោះត្រាលើត្រចៀក និងចិត្ត របស់គេ។ ទ្រង់ធ្វើឱ្យប្រស្រីភ្នែករបស់គេមានរបាំង។ តើមាន នរណាបង្ហាញផ្លូវដល់ពួកគេក្រៅពីអស់ឡោះ តើពួកអ្នកដឹង ខ្លួនទេ? »។ សូរ៉េវ៉ា៖ អាល់ហ្គាស៊ីយ៉៖ វាក្យខណ្ឌលេខ២៣។

២- ប្រភេទពួកអ្នកដែលប្រយុទ្ធតស៊ូនឹងចិត្តខ្លួនឯងម្តង ឈ្នះម្តងចាញ់ ពួកគេភ្លាត់ខ្លួនធ្វើខុស ហើយសារភាពទោស កំហុសឡើងវិញ បន្ទូលអស់ឡោះថា៖

﴿ وَالَّذِينَ إِذَا فَعَلُوا فَحِشَةً أَوْ ظَلَمُوا أَنْفُسَهُمْ ذَكَرُوا اللَّهَ
فَاسْتَغْفَرُوا لِذُنُوبِهِمْ وَمَنْ يَغْفِرُ اللَّهُ لَهُمْ وَلَا يَلْبَسْ لَهُمْ
فَعَلُوا وَهُمْ يَعْلَمُونَ ﴾ آل عمران: ١٣٥

មានន័យថា៖ « ពួកអ្នកដែលនៅពេលណាប្រព្រឹត្តអំពើអបាយ
មុខ ឬប្រព្រឹត្តអំពើអគតិចំពោះខ្លួនឯង ពួកគេនឹកឃើញអស់
ឡោះ។ រួចហើយប្តូរស្លូតសំណើសុំការឧទ្ទិសភ័យទោសចំពោះ
កំហុសរបស់ពួកគេ។ គ្មាននរណាអភ័យទោសក្រៅពីអស់
ឡោះជាម្ចាស់ឡើយ។ ពួកគេមិនបំពានទាំងចិត្តវិញសចំពោះ
អ្វីដែលបានធ្វើខុសកន្លងមក ហើយពួកគេដឹងខ្លួនខុស »។ សូ
រ៉ោះ អាលអិមរ៉េ វាក្យខណ្ឌលេខ១៣៥។ អ្នកនាំសារបាន
ចង្អុលបង្ហាញថា៖

عن أنس رضي الله عنه أن النبي صلى الله عليه وسلم قال : (كل ابن آدم
خطاء وخير الخطائين التوابون) رواه الترمذي وابن ماجه

មានន័យថា៖ « មនុស្សគ្រប់រូបតែងមានកំហុស ហើយអ្នកមាន
កំហុសដែលប្រសើរជាងគេនោះ គឺអ្នកដែលចេះកែខ្លួន »។
កំណត់ត្រាអ៊ីម៉ាអៈម៉ាត់ និងអាត់តៀរមីហ្ស៊ីយ៍។

៣-ប្រភេទអ្នកដែលឈ្នះលើខ្លួនឯង និងអាចបង្ក្រាបចិត្ត បានទាំងស្រុងដើម្បីអស់ឡោះជាម្ចាស់។ នេះជាប្រភេទដ៏ល្អ ប្រសើរ និងមានលំដាប់ខ្ពស់បំផុត បន្ទូលអស់ឡោះថា៖

﴿وَعِبَادُ الرَّحْمَنِ الَّذِينَ يَمْشُونَ عَلَى الْأَرْضِ هَوْنًا وَإِذَا خَاطَبَهُمُ
الْجَاهِلُونَ قَالُوا سَلَامًا ۖ وَالَّذِينَ يَبِيتُونَ لِرَبِّهِمْ سُجَّدًا

وَقِيَمًا﴾ الفرقان: ៦៣ - ៦៤

មានន័យថា៖ « ខ្ញុំបម្រើព្រះជាម្ចាស់ដ៏មហាមេត្តា នោះគឺពួក អ្នកដែលដើរលើភពផែនដីនេះមានកិរិយាមាយាទទន់ភ្លន់។ បើមានពួកអ្នកអវិជ្ជាមកជជែកប្រកែករកឈ្លោះ ពួកគេពោល តបវិញដោយសន្តិវិធី។ ពួកអ្នកដែលដេកយប់ងើបថ្ងាយបង្គំ ចំពោះព្រះជាម្ចាស់ »។ សូម្បីតែ អាល់ហ្សូរកោន វាក្យខណ្ឌលេខ ៦៣ ដល់៦៤។

កត្តាដែលឆាំឱ្យឈ្នះសង្គ្រាមចិត្តខ្លួនឯង៖

១- ចិត្តជ្រះថ្លាមេត្តាករុណា ត្រូវនឹងសម្តីរបស់អ៊ីម៉ាំ អាលី ពិន អាពីតោបឡិប « សម្រាប់អស់ឡោះជាម្ចាស់នៅលើផែនដីរបស់ទ្រង់មានភាជន៍មួយគឺបេះដូង បើទ្រង់សព្វព្រះទ័យចំពោះវា ទ្រង់ធ្វើឱ្យវាថ្កុំថ្កើង ទ្រង់ធ្វើឱ្យវាជ្រះថ្លា ហើយទ្រង់ធ្វើឱ្យរឹងមាំ។ មានន័យថា៖ (ធ្វើឱ្យរឹងមាំក្នុងលោកីយ៍នេះ និងជ្រះថ្លាក្នុងជំនឿ ហើយថ្កុំថ្កើងចំពោះមនុស្សជាតិ) »។ លោកបានពោលទៀតថា៖ «ចិត្តពួកអ្នកមានជំនឿទទេស្អាត ក្នុងនោះមានចង្អៀងមួយកំពុងចែងចាំងពន្លឺ រីឯចិត្តពួកអ្នកគ្មានជំនឿវិញខ្មៅងងឹត »។ អស់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា៖

﴿ الَّذِينَ إِذَا ذَكَرَ اللَّهُ وَجِلَتْ قُلُوبُهُمْ ﴾ الحج: ៣៥

មានន័យថា៖ «ពួកអ្នកដែលនៅពេលលឺគេរំលឹកពីអស់ឡោះជាម្ចាស់ចិត្តរបស់ពួកគេភ័យខ្លាច »។ សូម៉ោះ អាល់ហ៊ាដ្ឋ វាក្យខណ្ឌលេខ៣៥។ ទ្រង់បានបង្ហាញពីរូបភាពនៃចិត្តរបស់ពួកអ្នកគ្មានជំនឿថា៖

﴿ فَإِنَّهَا لَا تَعْمَى الْأَبْصَرُ وَلَكِن تَعْمَى الْقُلُوبُ الَّتِي فِي الصُّدُورِ ﴾

الحج: ៤៦

មានន័យថា៖ « តាមពិត ពុំមែនខ្វាក់ភ្នែកទេ តែខ្វាក់ចិត្ត ដែលនៅក្នុងទ្រូង »។ សូរ៉េវ៉ា៖ អាល់ហ៊ាជ្ល វាក្យខណ្ឌលេខ៤៦។ ទ្រង់បានមានព្រះបន្ទូលទៀតថា៖

﴿ أَفَلَا يَتَذَكَّرُونَ الْقُرْءَانَ أَمْ عَلَى قُلُوبٍ أَقْفَالُهَا ﴾ محمد: ២៤

មានន័យថា៖ « តើពួកគេពុំព្រមសញ្ជឹងគិតពីខ្លឹមសារគម្ពីរអាល់គូរអាន ឬក៏ចិត្តរបស់ពួកគេជាប់សោរ »។

២-បញ្ញាមុតយល់ដឹង និងចេះបែងចែកច្បាស់.. ដូចអស់ ឡោះទ្រង់បានមានព្រះបន្ទូលថា៖

﴿ إِنَّمَا يَخْشَى اللَّهَ مِنْ عِبَادِهِ الْعُلَمَاءُ ﴾ فاطر: ២៨

មានន័យថា៖ «ពិតប្រាកដ មានតែខ្ញុំបម្រើដែលមានចំណេះ ដឹងប៉ុណ្ណោះ ទើបកោតខ្លាចចំពោះអស់ឡោះយ៉ាងពិតប្រាកដ»។ សូរ៉េវ៉ា៖ អាល់ហ្វាត្ស័រ វាក្យខណ្ឌ២៨។ ទ្រង់បានមានព្រះ បន្ទូលទៀតថា៖

﴿ إِنَّ فِي ذَلِكَ لَآيَاتٍ لِّأُولِي النُّهَى ﴾ طه: ٥٤

មានន័យថា៖ « ពិតប្រាកដ និមិត្តសញ្ញាទាំងនោះជាមេរៀន សម្រាប់ពួកអ្នកមានបញ្ញាចេះគិត »។ ស្វីដេន៖ គោហា វាក្យ ខណ្ឌលេខ៥៤។ ទ្រង់ក៏បានមានព្រះបន្ទូលទៀតថា៖

﴿ وَمَا يَعْقِلُهَا إِلَّا الْعَالِمُونَ ﴾ العنكبوت: ٤٣

មានន័យថា៖ « គ្មានបញ្ញាគិតនោះឡើយ លើកលែងតែពួក អ្នកដែលស្គាល់អស់ឡោះ យល់ដឹងពីនិមិត្តសញ្ញា និងក្បួន ច្បាប់របស់ទ្រង់ »។ ស្វីដេន៖ អាំងកាពូត វាក្យខណ្ឌលេខ៤៣។ ហេតុដូច្នេះ ទើបឥស្លាមជំរុញឱ្យស្វែងរកចំណេះដឹង និង ឈ្វេងយល់ពីសាសនាដើម្បីដុះសាត់ និងបណ្តុះបញ្ញាឱ្យចេះ បែងចែករវាងខុសនិងត្រូវ ការពិត និងការមិនពិត។ អ្នកនាំ សារលោកបានប្រសាសន៍ថា៖

معاوية قال قال رسول الله صلى الله عليه وسلم (من يرد الله به خيرا يفقهه في الدين) صحيح البخاري.

មានន័យថា៖ « នរណាដែលអស់ឡោះសព្វព្រះទ័យឱ្យគេ បានល្អប្រសើរនោះ ទ្រង់នឹងឱ្យគេយល់ដឹងពីសាសនា »។

លោកបានប្រសាសន៍ទៀតថា៖

عن أبي أمامة الباهلي قال قال رسول الله صلى الله عليه وسلم:
(فضل العالم على العابد كفضلي على أدناكم) سنن الترمذي

មានន័យថា៖ « ឋានៈអ្នកចេះដឹងនិងអ្នកធ្វើសក្ការៈ(العابد)ខុសគ្នាដូចឋានៈខ្ញុំ និងសហប្បាត់របស់ខ្ញុំដែលមានលំដាប់ទាបជាងគេ »។ កំណត់ត្រាអាត់ត្យោរមីហ្ស៊ីយ៉ា។

បញ្ញាអ្នកមូស្លីមមានការយល់ដឹង ពីព្រោះគេមើលនឹងពន្លឺរបស់អល់ឡោះពីខាងក្នុងរាំងននដ៍ស្តើង ដូចទ្រង់បានមានព្រះបន្ទូលថា៖

﴿ وَمَنْ لَمْ يَجْعَلِ اللَّهُ لَهُ نُورًا فَمَا لَهُ مِنْ نُورٍ ﴾ النور: ٤٠

មានន័យថា៖ « ចំពោះអ្នកដែលអល់ឡោះពុំបានប្រទានពន្លឺសម្រាប់រូបគេ តើគេមានពន្លឺមកពីណា? »។ សូរ៉េវ៉ា៖ អាន់នូរ វាក្យខណ្ឌលេខ៤០។ ពន្លឺនេះមិនងាយនឹងរលត់ លុះត្រាតែប្រព្រឹត្តអំពើបទល្មើស ហើយប្រព្រឹត្តជាប្រចាំ ដូចទ្រង់បានមានព្រះបន្ទូលថា៖

﴿ كَلَّا بَلْ رَانَ عَلَى قُلُوبِهِمْ مَا كَانُوا يَكْسِبُونَ ﴾ المطففين: ١٤

មានន័យថា៖ « ពុំមែនទេ តាមពិតមានមោហ៍បាំងលើចិត្ត

របស់ពួកគេដោយសារតែអ្វីដែលពួកគេបានសាង »។ ស៊ីរ៉េ:
អាល់មូតីហ្វហ្វីហ្វីន វាក្យខណ្ឌលេខ១៤។

អាការៈបរាជ័យខាងផ្លូវចិត្ត៖

នៅពេលដែលមនុស្សម្នាក់បរាជ័យក្នុងការច្បាំងជាមួយ
ស្បែកឆ្មោត ច្រកចូលនៃសេចក្តីអាក្រក់មានចំនួនកើនឡើង
កាន់តែច្រើន។ ស្បែកឆ្មោតរត់ក្នុងខ្លួនមនុស្សបីដូចជាចរន្ត
ឈាម។ នៅពេលដែលមនុស្សបាត់បង់ ឬផ្តុះផ្តាយរបាំង
ការពារផ្លូវចិត្តនោះ ស្បែកឆ្មោតក្លាយជាគូកនរបស់គេ ដូចដែល
បន្ទូលអល់ឡោះថា៖

﴿ اسْتَحْوَذَ عَلَيْهِمُ الشَّيْطَانُ فَأَنسَهُمْ ذِكْرَ اللَّهِ ﴾ المجادلة: ١٩

មានន័យថា៖ « ស្បែកឆ្មោតបានគ្របសង្កត់លើពួកគេ ហើយ
បានធ្វើឱ្យពួកគេភ្លេចរំលឹកពីអល់ឡោះជាម្ចាស់ »។ ស៊ីរ៉េ: អា
ល់មូហ្វាទីឡ៖ វាក្យខណ្ឌលេខ១៥។ បន្ទូលអល់ឡោះថា៖

﴿ قَالَ فِيمَا أَغْوَيْتَنِي لَأَقْعُدَنَّ لَهُمْ صِرَاطَكَ الْمُسْتَقِيمَ ۝ ١٦ ثُمَّ لَا تَبْنَهُمْ مِنْ

بَيْنِ أَيْدِيهِمْ وَمِنْ خَلْفِهِمْ وَعَنْ أَيْمَنِهِمْ وَعَنْ شَمَائِلِهِمْ ۖ وَلَا تَجِدُ أَكْثَرَهُمْ شَاكِرِينَ ﴾

الأعراف: ١٦ - ١٧

មានន័យថា៖ « ហេតុតែទ្រង់ធ្វើឱ្យខ្ញុំរង្វេង ខ្ញុំនឹងខិតខំ ព្យាយាមល្អៗឲ្យក្រេឡើងវិញពីផ្លូវត្រូវរបស់ទ្រង់។ ខ្ញុំនឹង មកល្អឲ្យក្រេឡើងពីគ្រប់ទិសទីទាំងអស់ពីមុខ ពីក្រោយ ពីឆ្វេង ពីស្តាំ ហើយទ្រង់នឹងឃើញពួកគេភាគច្រើនមិនដឹងគុណ »។
ស្ទើរដោះស្រាយអាក្រក់រ៉ាហ្សា វាក្យខណ្ឌលេខ១៦ដល់១៧។

ប្រការគ្រោះថ្នាក់បំផុតចំពោះពួកអ្នកបរាជ័យផ្លូវចិត្តគឺជំងឺ រំខានផ្លូវចិត្ត ដូចអ្នកនាំសារលោកបានប្រសាសន៍ថា៖

عن سبرة بن أبي فاكه قال سمعت رسول الله صلى الله عليه وسلم يقول :
(إن الشيطان قعد لابن آدم بأطرقه فقعد له بطريق الإسلام فقال تسلم
وتذر دينك ودين آبائك وآباء آبائك فعصاه فأسلم ثم قعد له بطريق الهجرة
فقال تهاجر وتذر أرضك وسماءك وإنما مثل المهاجر كمثّل الفرس في الطور
فعصاه فهاجر ثم قعد له بطريق الجهاد فقال تجاهد فهو جهد النفس والمال
فتقاتل فتقتل فتتكح المرأة ويقسم المال فعصاه فجاهد فقال رسول الله صلى
الله عليه وسلم فمن فعل ذلك كان حقا على الله أن يدخله الجنة)
رواه النسائي

មានន័យថា៖ « ពិតប្រាកដ ស្បែកឆ្មោតចាំល្អៗមនុស្សលោក ដោយមធ្យោបាយជាច្រើន..ល្អៗដោយមធ្យោបាយឥស្លាម វាខ្សឹបក្នុងចិត្តថា៖ តើឯងចូលឥស្លាម ហើយបោះបង់សាសនា របស់ខ្លួន និងសាសនាដ៏ដូនដីតារបស់អ្នកឬ? តែគេពុំស្តាប់

តាមវា ហើយក៏ចូលឥស្លាម។ បន្ទាប់មកវាសួរតាមរយៈការ
ភៀសខ្លួន វាខ្សឹបថា៖ តើឯងភៀសខ្លួនឬ? តើឯងនឹងបោះបង់
ទឹកដីរបស់ឯងឬ? គេពុំស្តាប់តាមវា ហើយក៏ភៀសខ្លួន។
បន្ទាប់មក វាសួរតាមរយៈដីហាដ វាខ្សឹបថា តើឯងទៅដីហា
ដឬ? ដីហាដនេះធ្វើឱ្យបាត់បង់ដីវិតនិងទ្រព្យសម្បត្តិ ឯងទៅ
ប្រយុទ្ធគ្នា គេនឹងសម្លាប់ឯង ប្រពន្ធរបស់ឯងបានទៅអ្នកដទៃ
ទ្រព្យរបស់ឯងត្រូវគេយកទៅចែកគ្នា? គេពុំស្តាប់តាមវា
ហើយក៏ចេញទៅដីហាដ។ បន្ទាប់មកទៀត អ្នកនាំសារលោក
បានប្រសាសន៍ថា៖ ចំពោះនរណាដែលបានធ្វើដូច្នេះ ហើយ
ស្លាប់ទៅ អស់ឡោះចាំបាច់ត្រូវតែឱ្យគេចូលឋានសួគ៌»។
កំណត់ត្រា អាន់ណាសាអ៊ុយ។

មូលហេតុដែលអាចការពារខ្លួនពីច្រកចូលរបស់ស្បែកឆ្មោះ

ឥស្លាមបានចង្អុលបង្ហាញមនុស្សនូវមធ្យោបាយអំណត់ពុះពារ
ក្នុងការធ្វើសង្គ្រាមប្រឆាំងនឹងស្បែកឆ្មោះ ហើយមានកុសល
បុគ្គលម្នាក់លោកបានរៀបរាប់ជារួមដូចតទៅ៖ « ខ្ញុំបានពិនិត្យ
សង្កេត និងគិតអំពីទ្វារណាមួយដែលស្បែកឆ្មោះអាចជ្រៀត
ចូលខ្លួនមនុស្សបាន ហើយខ្ញុំក៏បានរកឃើញដប់ច្រកគឺ៖

ទី១៖ ការលោភលន់ និងការនឹកស្មានអាក្រក់ ហើយធ្វើផ្ទុយវិញដោយភាពជឿជាក់ និងស្តាប់ចិត្ត។

ទី២៖ ស្រលាញ់ជីវិត និងសេចក្តីសង្ឃឹមយូរអង្វែង ធ្វើផ្ទុយមកវិញដោយការខ្លាចក្រែងអំពើសេចក្តីស្លាប់ដែលកើតឡើងដោយទាន់ហាន់។

ទី៣៖ ចង់ស្រណុក និងធ្វេរធារស្តុកស្តម្ភ ធ្វើផ្ទុយវិញដោយគិតដល់ការបាត់បង់ភាពស្តុកស្តម្ភ ផលអាក្រក់នៃការជម្រះបញ្ជីនៅថ្ងៃបរលោក។

ទី៤៖ អំនួត ធ្វើផ្ទុយវិញដោយការអនុគ្រោះយោគយល់ និងគិតក្រែងពីលទ្ធផលចុងក្រោយនៃអំនួត។

ទី៥៖ មើលស្រាល និងមិនសូវចេះគោរពអ្នកដទៃ ធ្វើផ្ទុយដោយទទួលស្គាល់សិទ្ធិ និងគោរពអ្នកដទៃ។

ទី៦៖ ចិត្តច្រណែននិន្ទាឈ្នានីសធ្វើផ្ទុយវិញដោយភាពស្តាប់ចិត្ត ពេញចិត្តនឹងចំណែកដែលអស់ឡោះជាម្ចាស់បានប្រទានជូន។

ទី៧៖ ចង់បានមុខមាត់ និងការសរសើរពីអ្នកដទៃធ្វើផ្ទុយវិញដោយចិត្តជ្រះថ្លាចំពោះអស់ឡោះ។

ទី៨៖ រិះកំណាញ់ធ្វើផ្ទុយវិញដោយគិតថា អ្វីៗគ្រប់យ៉ាងនឹង

វិនាស ហើយមានតែអ្វីៗដែលនៅក្នុងកណ្តាប់ដៃរបស់អស់
ឡោះតែប៉ុណ្ណោះទើបអមតៈ។

ទី៩៖ ក្រអឺតក្រទមធ្វើផ្ទុយវិញដោយការបន្ទាបខ្លួន។

ទី១០៖ មហិច្ឆតាលោភលន់ធ្វើផ្ទុយវិញដោយមានទំនុកចិត្ត
ចំពោះអ្វីដែលមាននៅជាមួយអស់ឡោះ ហើយលះបង់នូវអ្វី
ដែលមនុស្សលោកមាន។ ដើម្បីការពារព្រួញស្បែកឆ្ពោះចាំ
បាច់ត្រូវរំលឹកចំពោះអស់ឡោះជាម្ចាស់ក្នុងគ្រប់ការងារទាំងអស់។
តំណាលមួយអំពីអាព្វហ្វិរ័យរ៉ោះដែលគេហៅថាតំណាលអ្នក
លក់គ្រឿងទេសបានឱ្យដឹងថា៖

قال أبو هريرة : (التقى شيطان المؤمن وشيطان الكافر فإذا شيطان الكافر
دهين سمين كاس وشيطان المؤمن مهزول أشعث أغبر عار فقال شيطان
الكافر لشيطان المؤمن مالك مهزول قال أنا مع رجل إذا أكل سمى الله فأظل
جائعا وإذا شرب سمى الله فأظل عطشانا وإذا لبس سمى الله فأظل عريانا
وإذا أدهن سمى الله فأظل شعثا فقال لکني مع رجل لا يفعل شيئا من ذلك
فأنا أشاركه في طعامه وشرابه ولباسه) كتاب إحياء علوم الدين.

មានន័យថា៖ « ស្បែកឆ្ពោះរបស់អ្នកមានជំនឿ និងស្បែកឆ្ពោះ
របស់អ្នកគ្មានជំនឿបានជួបគ្នា។ ស្បែកឆ្ពោះរបស់អ្នកគ្មាន
ជំនឿធាត់ទ្រលុកទ្រលន់មានសំលៀកបំពាក់ស្រស់ស្អាត រីឯ

ស្បែកឆ្មាររបស់អ្នកមានជំនឿវិញ សូមស្តាប់សក់កន្ត្រៃឯខ្លួន
ប្រឡាក់សុទ្ធតែដីស្រាតននល។ ស្បែកឆ្មាររបស់អ្នកគ្មាន
ជំនឿបានសួរស្បែកឆ្មាររបស់អ្នកមានជំនឿថា ហេតុអ្វីបានជា
ឯងស្អមម្ល៉េះ? ស្បែកឆ្មាររបស់អ្នកមានជំនឿឆ្លើយថា៖ ខ្ញុំនៅ
ជាមួយបុរសម្នាក់ ពេលហូបចំណីគេសូត្រ (بسم الله) ដូច្នេះខ្ញុំនៅ
តែឃ្លានរហូត នៅពេលស្លៀកខោអាវគេសូត្រ (بسم الله) ដូច្នេះ ខ្ញុំ
ស្រាតរហូត នៅពេលគេលាបប្រេងសក់គេសូត្រ (بسم الله) ដូច្នេះ
សក់របស់ខ្ញុំមិនដែលប៉ះប្រេងសោះ។

ឯចំណែកស្បែកឆ្មាររបស់អ្នកគ្មានជំនឿវិញប្រាប់ថា៖ ក៏
ប៉ុន្តែខ្ញុំវិញនៅជាមួយបុរសម្នាក់គ្មានចេះសូត្រអ្វីសោះ។ ដូច្នេះ
ខ្ញុំរួមចំណែកជាមួយគេក្នុងការហូបចុក ផឹកស៊ី និងការស្លៀក
ពាក់របស់គេ »។

អំពីមូលហេតុដែលអាចបង្ការស្បែកឆ្មារបាននោះគឺ ប្រុង
ប្រយ័ត្នពីការហូតឆ្អែត ហើយត្រូវហូបចំណីឱ្យមានកំណត់ បើ
ទោះជាចំណីនោះហាឡាលស្អាតស្អំក៏ដោយ ដូចបន្ទូល
អល់ឡោះថា៖

﴿كُلُوا وَاشْرَبُوا وَلَا تُسْرِفُوا﴾ الأعراف: ۳۱

មានន័យថា៖ « ចូរពួកអ្នកហូបចុក និងផឹកចុះ តែកុំខ្វះខាត »។

ស្វីរ៉េន៖ អាល់អាក់រ៉ាហ្សា ក្សខណ្ឌលេខ៣១។ ប្រសាសន៍អ្នកនាំសារថា៖

قال رسول الله صلى الله عليه وسلم : (إن الشيطان يجري من الإنسان مجرى الدم فضيقوا عليه المجاري بالجوع) رواه أحمد

មានន័យថា៖ « ពិតប្រាកដស្បែកឆ្មារត់ក្នុងខ្លួនមនុស្សដូចចរន្តឈាម។ ដូច្នេះ ចូរបិទចរន្តរបស់វាដោយការអត់ចំណី »។ កំណត់ត្រា អ៊ីម៉ាអៈម៉ាត់។

ក្រៅពីនេះ មានដូចជាការសូត្រគម្ពីរអាល់គួរអាន រំលឹកចំពោះអល់ឡោះ និងសូត្រធម៌សុំអភ័យទោសចំពោះទ្រង់។ ដូចប្រសាសន៍អ្នកនាំសារថា៖

عن أنس رضي الله عنه : أن النبي صلى الله عليه وسلم قال: (إن الشيطان واضع خطمه في قلب ابن آدم فإذا ذكر خنس وإذا نسي التقم قلبه)
شعب الإيمان

មានន័យថា៖ « ពិតប្រាកដ ស្បែកឆ្មារដាក់ប្រម៉ោយរបស់វាលើបេះដូងរបស់មនុស្សលោក។ បើគេរំលឹកចំពោះអល់ឡោះ ប្រម៉ោយវាលឺប។ បើភ្លេចរំលឹកអល់ឡោះប្រម៉ោយវាលៀនស្រូបយកបេះដូង »។ កំណត់ត្រា អ៊ីពន្ធ អាពី អាត់ទុនយ៉ា។

ម្យ៉ាងវិញទៀត ត្រូវបោះបង់ការប្រញាប់ប្រញាល់ទាន់ហាន់ ត្រូវមានភាពនឹងជឹងស្តាប់ចិត្តចំពោះគ្រប់កិច្ចការទាំងអស់ ដោយយោងតាមប្រសាសន៍អ្នកនាំសារថា៖

عن أنس بن مالك رضي الله عنه أن النبي صلى الله عليه وسلم قال :
(الثاني من الله والعجلة من الشيطان) سنن البيهقي

មានន័យថា៖ «ការអំណត់មកអំពីអល់ឡោះជាម្ចាស់ ហើយ ការប្រញាប់ទាន់ហាន់អំពីស្បែកឆ្មោត»។ ត្រូវនឹងព្រះបន្ទូលរបស់ អល់ឡោះជាម្ចាស់៖

﴿ إِنَّ الَّذِينَ اتَّقَوْا إِذَا مَسَّهُمْ طَافٌ مِّنَ الشَّيْطَانِ تَذَكَّرُوا

فَإِذَا هُمْ مُبْصِرُونَ ﴾ الأعراف: ٢٠١

មានន័យថា៖ « ពិតប្រាកដ ពួកអ្នកដែលកោតខ្លាច។ បើសិន ជាមានស្បែកឆ្មោតមួយក្រុមមកល្អ្លងពួកគេ ពួកគេនឹកដល់ រឿងកាតព្វកិច្ចដែលអល់ឡោះបានបង្គាប់។ ដូច្នេះពួកគេ បញ្ឈប់អំពើបទល្មើសដោយស្មារតីទទួលខុសត្រូវ និងសេចក្តី យល់ដឹង »។ សូរ៉េវ៉ា៖ អាល់អាក់រ៉ាហ្វ វាក្យខណ្ឌលេខ២០១។



قَالَ رَسُولُ اللَّهِ ﷺ :
 الْمُسْلِمُ مَنْ سَلِمَ الْمُسْلِمُونَ مِنْ
 لِسَانِهِ وَيَدِهِ ...
 (متفق عليه)

វិស្វលុបឡោះបានមានប្រសាសន៍ថា:
 អ្នកមូស្លីមគឺជាអ្នកដែលជនមូស្លីមទាំងឡាយ
 ទទួលបានសុវត្ថិភាពពីពាក្យសម្តី និងកាយវិការរបស់គេ...



សមាគមសម្បទានបរិយោជន៍ឥស្សរៈកម្ពុជា
 CAMBODIAN AL-BARAKAH CHARITABLE ASSOCIATION

មជ្ឈមណ្ឌលវប្បធម៌អារ៉ាប់ កម្ពុជា
 Arabic Civilizational Center